

បទដ្ឋាន

I- ព្រះរាជក្រឹត្យស្តីពី ការងារស្រាវជ្រាវ និងការអនុវត្ត

ព្រះរាជក្រឹត្យ

- ១២-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ **ឌីម សុខា** ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ៨០៥៩
- ១២-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៦៥ ស្តីពី ការដាក់មន្ត្រីរាជការស៊ីវិល ឱ្យចូលនិវត្តន៍ ចំនួន ៤ រូប ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៨០៦០
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៩៧ ស្តីពី ការតែងតាំងព្រះរាជាណាចក្រកម្ពុជា ថ្នាក់កណ្តាលៈ ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១ អង្គ និងតែងតាំងព្រះរាជាណាចក្រកម្ពុជា ថ្នាក់កិត្តិយសគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០៥ អង្គ ៨០៦២
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៩៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ចំនួន ០៣ រូប នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៨០៦៣
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៩៩ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ហង្ស ម៉ីណុន** ជាទីប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា មានឋានៈ ស្មើ អនុរដ្ឋលេខាធិការ
-តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ហង្ស ម៉ីណុន** ជាទីប្រឹក្សា នៃអគ្គលេខាធិការដ្ឋាន គណៈ កម្មាធិការរៀបចំផែនដី និងនគរបរិយាកម្មថ្នាក់ជាតិ មានឋានៈ ស្មើ អនុរដ្ឋលេខាធិការ ៨០៦៤
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០០ ស្តីពី ការតែងតាំងឯកឧត្តម **លីក សុខុន** ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ៨០៦៥
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០១ ស្តីពី ការផ្ទេរក្របខ័ណ្ឌ និងតែងតាំងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ជូនលោក **ថុំ គុយរ៉ុង** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ៨០៦៦
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០២ ស្តីពី ការផ្ទេរបញ្ចូល ឯកឧត្តម **លីក សុខា** ពីឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ទៅក្នុងឋានន្តរស័ក្តិ ឧត្តម អគ្គនាយក ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ៨០៦៧

២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០៣ ស្តីពី ការដាក់លោក **អ៊ុច សុខុម** ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៥នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឱ្យចូលនិវត្តន៍មុនអាយុកំណត់តាមការស្នើសុំរបស់ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥ តទៅ ៨០៦៨

២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិជូននាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៨០៦៩

២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ និងកងកម្លាំងប្រដាប់អាវុធ ចំនួន ៣៦ រូប ៨០៧១

២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០៦ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ១២៦ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨០៧៣

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

០២-១០-២០១៥ -អនុក្រឹត្យលេខ ១៣៩ អនក្រ.បក ស្តីពី ការកំណត់តំបន់ស្នូលព្រែកទាល់នៃបំបន្ថយ ជីវមណ្ឌលបឹងទន្លេសាប ជាតំបន់រ៉ាមសារព្រែកទាល់ ៨០៧៩

០២-១០-២០១៥ -អនុក្រឹត្យលេខ ១៤០ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៨០៨៤

២១-៩-២០១៥ -អនុក្រឹត្យលេខ ១០១៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៨០៨៦

២១-៩-២០១៥ -អនុក្រឹត្យលេខ ១០១៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៨០៨៧

២១-៩-២០១៥ -អនុក្រឹត្យលេខ ១០១៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ៨០៨៩

២១-៩-២០១៥ -អនុក្រឹត្យលេខ ១០២០ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងនាយនគរបាលជាតិ ៨០៩១

២១-៩-២០១៥ -អនុក្រឹត្យលេខ ១០២១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៨០៩២

២១-៩-២០១៥ -អនុក្រឹត្យលេខ ១០២២ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយទាហាន ៨០៩៣

២២-៩-២០១៥ -អនុក្រឹត្យលេខ ១០២៣ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ៨០៩៩

២២-៩-២០១៥ -អនុក្រឹត្យលេខ ១០២៤ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៨១០០

២២-៩-២០១៥ -អនុក្រឹត្យលេខ ១០២៥ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រី នគរបាលជាតិកម្ពុជា ៨១០១

២២-៩-២០១៥ -អនុក្រឹត្យលេខ ១០២៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ៨១០២

២២-៩-២០១៥ -អនុក្រឹត្យលេខ ១០២៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៨១០៤

គ

២២-៩-២០១៥	-អនុក្រឹត្យលេខ ១០២៨ អនក្រ.តត ស្តីពី ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ	៨១០៥
២២-៩-២០១៥	-អនុក្រឹត្យលេខ ១០២៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៨១០៦
២២-៩-២០១៥	-អនុក្រឹត្យលេខ ១០៣០ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៨១០៧
២២-៩-២០១៥	-អនុក្រឹត្យលេខ ១០៣១ អនក្រ.តត ស្តីពី ការផ្ទេរក្របខ័ណ្ឌ នាយទាហាន	៨១០៨
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៣២ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៨១០៩
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៣៣ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៨១១១
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៣៤ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិកម្ពុជា	៨១១៣
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៣៥ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៨១១៤
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៣៦ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៨១១៥
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៣៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៨១១៦
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៣៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៨១១៧

២. សេចក្តីសម្រេច

០១-១០-២០១៥	-សេចក្តីសម្រេចលេខ ៧៩ សសរ ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម	៨១១៩
០៥-១០-២០១៥	-សេចក្តីសម្រេចលេខ ៨០ សសរ ស្តីពី ការតែងតាំងសមាសភាពជាក់ស្តែងនៃគណៈ កម្មាធិការជាតិគ្រប់គ្រងអាងទន្លេ	៨១២១

III. ការងារបណ្តាញក្រសួង

១. ទីស្តីការអង្គបណ្តុំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១៥-៩-២០១៥	-ប្រកាសលេខ ១១៤៦ សហវ.ប្រក ស្តីពី ការផ្តល់សេវាសាធារណៈរបស់អគ្គនាយក ដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៨១២៣
១៥-៩-២០១៥	-ប្រកាសលេខ ១១៤៧ សហវ.ប្រក ស្តីពី ការផ្តល់រង្វាន់លើកទឹកចិត្តលើការប្រមូល ចំណូលពីសេវាសាធារណៈដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៨១៣១

២. ទីស្តីការអង្គបណ្តុំក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១៤-៧-២០១៥	-ប្រកាសលេខ ៣៥៨ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អិន ស៊ី អិច បង្កើតរោងចក្រ ផលិត និងផ្គត់ផ្គង់ម៉ូតូ	៨១៣៥
-----------	--	------

- ១៤-៧-២០១៥ -ប្រកាសលេខ ៣៥៩ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជុង ហាវ ហ្គាមេន បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៨១៣៨
- ១៤-៧-២០១៥ -ប្រកាសលេខ ៣៦០ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ក្រោន បេវេវេដ ខេនស៍ (ខេមបូឌា) លីមីតធីត បង្កើតរោងចក្រ ផលិតសំបកកំប៉ុង ពីអាឡុយមីញ៉ូម ៨១៤១
- ១៤-៧-២០១៥ -ប្រកាសលេខ ៣៦១ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន លាន គូបូល ថេកស្តាយ (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៨១៤៤
- ១៤-៧-២០១៥ -ប្រកាសលេខ ៣៦២ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជី.វ៉ាយ.ស៊ី.ស៊ី រៀនដ បង្កើតរោងចក្រ ខារអំបោះ ៨១៤៧
- ១៥-៧-២០១៥ -ប្រកាសលេខ ៣៦៨ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ធីអិលស៊ីស៊ីប៊ី ហ្គាមិន (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៨១៥០

៣-ទីស្តីការរដ្ឋប្រឹក្សាស្តីពីការកំណត់ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

- ៣០-៩-២០១៥ -ប្រកាសលេខ ០៦៩/១៥ ទរពអ ប្រ.ក ស្តីពី ការកែសម្រួលឈ្មោះនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអធិការកិច្ច និងការកំណត់វិស័យក្នុងការធ្វើអធិការកិច្ច នៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ៨១៥៣

៤-ទីស្តីការរដ្ឋប្រឹក្សាស្តីពីការកំណត់ពាណិជ្ជកម្ម

- ១៩-០១-២០១៥ -លិខិតលេខ ០៤៦៩ ពណ.ចបព ស្តីពី ការទទួលចុះបញ្ជីនូវការបង្កើនដើមទុន និង តម្កល់ទុក លក្ខន្តិកៈថ្មី របស់ក្រុមហ៊ុន **ខេមបូឌាន តែ-ខេម អេហ្គ្រីប៊ីហ្សានេស ឌីវេន្យូបម៉ុន** ៨១៥៦
- ១៩-០១-២០១៥ -លិខិតលេខ ០៤៩២ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួល ស្គាល់ជា នីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **ជូស៊ី បេវើវ** ៨១៥៨
- ១៩-០១-២០១៥ -លិខិតលេខ ០៤៩៥ ពណ.ចបព ស្តីពី ការទទួលចុះបញ្ជីនូវការបង្កើតសាខាក្រុមហ៊ុន **យូនី- ម៉ាត អេហ្គ្រី ស៊ីវូសិន សេនធីរ** ៨១៦០
- ១៩-០១-២០១៥ -លិខិតលេខ ០៤៩៦ ពណ.ចបព ស្តីពី ការទទួលចុះបញ្ជីនូវការបង្កើតសាខាក្រុមហ៊ុន **យ៉ែស ឆ័ន្យឺ ខូ អិលធីឌី** ៨១៦១
- ១៩-០១-២០១៥ -លិខិតលេខ ០៤៩៧ ពណ.ចបព ស្តីពី ការទទួលចុះបញ្ជីនូវការបង្កើតសាខា **ធនាគារ អេស៊ីលីដា ភីអិលស៊ី "សាខាស្រុកជ័យសែន-យ៉ុន្តាង"** ៨១៦២



ព្រះរាជក្រឹត្យ

នស/រកត/០៩១៣/៩៦៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរិវបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តី ក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- ហត្ថកថា ៖** តម្រើង ឋានន្តរស័ក្តិ **នាយឧត្តមសេនីយ៍ ជល់** ឯកឧត្តមឧត្តមសេនីយ៍ឯក **ធីត សុផា** អគ្គលេខ **០៦០៧** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- ហត្ថកថា ៖** តែងតាំងឯកឧត្តម នាយឧត្តមសេនីយ៍ **ធីត សុផា** អគ្គលេខ **០៦០៧** ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ។
- ហត្ថកថា ៖** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខានៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ករត. ១៥០៧. ៩៦៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប៊ុនសេនាសុគី ណាយ ឈុំ
លេខ: ១០ ២១ ស.ណ
សំណៅខែ លេខ ១០ ២១ ២០១៥
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/ ៧៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការ បង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ជាក់មន្ត្រីរាជការស៊ីវិល ឲ្យចូលនិវត្តន៍ ចំនួន ៤រូប ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ :

១- ឯកឧត្តម ហែម ខន	ឆ្នាំកំណើត ០៤ កុម្ភៈ ១៩៥១	ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ចូលនិវត្តន៍ ថ្ងៃ ០១ មីនា ២០១១
២- លោកជំទាវ ត្រីង ថាវី	ឆ្នាំកំណើត ០៤ មេសា ១៩៥១	ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ចូលនិវត្តន៍ ថ្ងៃ ០១ ឧសភា ២០១១
៣- លោកជំទាវ និន សាផុន	ឆ្នាំកំណើត ០៦ កក្កដា ១៩៤៨	ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ចូលនិវត្តន៍ ថ្ងៃ ០១ សីហា ២០០៨
៤- លោកជំទាវ ឌុន យន់	ឆ្នាំកំណើត ២១ មករា ១៩៥៥	ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ២ ចូលនិវត្តន៍ ថ្ងៃ ០១ កុម្ភៈ ២០១៥



មាត្រា ២ : តម្លើងថ្នាក់ក្នុងឋានន្តរស័ក្តិ ឧត្តមមន្ត្រី ជាករណីពិសេស ដល់មន្ត្រីរាជការ ចំនួន ២រូប និងដាក់ឲ្យចូលនិវត្តន៍ ក្នុងឋានន្តរស័ក្តិ ឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៖

- ១- ឯកឧត្តម **មីន សីន** ឆ្នាំកំណើត ១៥ មេសា ១៩៤៥ ពីឧត្តមមន្ត្រីថ្នាក់លេខ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ១ ចូលនិវត្តន៍ ថ្ងៃ ០១ ឧសភា ២០០៥
- ២- ឯកឧត្តម **សារី កោសល្យ** ឆ្នាំកំណើត ១៨ មេសា ១៩៥១ ពីឧត្តមមន្ត្រីថ្នាក់លេខ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ១ ចូលនិវត្តន៍ ថ្ងៃ ០១ ឧសភា ២០១១

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥
គូច ព្រះបរមនាម និងគាម ព្រះរាជគ្រាសម្ពង្សាវរ្ម័ន
 ប្រមុខរដ្ឋស្តីទី

លេខ. ១៥០៥. ៧៧៥

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១០៣១ ស.ណ
 សំណៅដែលមានកម្លាំងការបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សេង សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៥/៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងព្រះរាជគណៈប្រឹក្សា គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០១អង្គ៖
- ព្រះលក្ខណ៍មុនី **សុទ ណារ៉ុន** ឲ្យឡើងជា **ព្រះអមរាតិរក្ខិត** ព្រះរាជគណៈប្រឹក្សា
- មាត្រា ២ :** តែងតាំងព្រះរាជគណៈប្រឹក្សា គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០៥អង្គ៖
- ១- ព្រះគ្រូធម្មរាជវិជ្ជា **ប៊ុំ សុខុន** ឲ្យឡើងជា **ព្រះអេសមុនី** ព្រះរាជគណៈប្រឹក្សា ព្រះរាជឧបការី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិខេសបណ្ឌិត **មុន ឆ្រី** សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
 - ២- ព្រះគ្រូធម្មមង្គលចារ្យ **ហឿន សាវី** ឲ្យឡើងជា **ព្រះធម្មមង្គលមុនី** ព្រះរាជគណៈប្រឹក្សា ព្រះរាជឧបការី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិខេសបណ្ឌិត **មុន ឆ្រី** សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
 - ៣- ព្រះគ្រូបរិយត្តិមេដា **វ៉ែន អេនា** ឲ្យឡើងជា **ព្រះបណ្ឌិតមុនី** ព្រះរាជគណៈប្រឹក្សា ព្រះរាជឧបការី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិខេសបណ្ឌិត **មុន ឆ្រី** សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
 - ៤- ព្រះគ្រូមង្គលមុនី **ឈិន ហាន** ឲ្យឡើងជា **ព្រះលក្ខណ៍មុនី** ព្រះរាជគណៈប្រឹក្សា ព្រះរាជឧបការី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិខេសបណ្ឌិត **មុន ឆ្រី** សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
 - ៥- ព្រះមហា ឡឿង **វិបុល** ឲ្យឡើងជា **ព្រះអេសមុនី** ព្រះរាជគណៈប្រឹក្សា ព្រះរាជឧបការី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិខេសបណ្ឌិត **មុន ឆ្រី** សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៥
សម្តេចព្រះបរមនាម និងភាវព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ព.រ. ១៥៧. ១០០៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១០២៧ ស.ណ
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥
អគ្គនាយកដ្ឋានរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/ ៧៧៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈមន្ត្រីរាជការ ចំនួន ០២ រូប នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា មានឋានៈស្មើ អគ្គនាយក :
- ១- ឯកឧត្តម **លី សុធា**
 - ២- ឯកឧត្តម **ហែម ហឿន** ។
- មាត្រា ២ :** តែងតាំងនិងផ្តល់ឋានៈឯកឧត្តម **តឹម អឿន** ជានាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើ អគ្គនាយក ជំនួសឯកឧត្តម **លី សុធា** ដែលទទួលភារកិច្ចថ្មី ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ករណ. ១៥០៥. ១០០៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចអគ្គមហាសេនាបតី **សាយ ឈុំ**
លេខ: ១០៧៧ ស.ណ
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/៥៧៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១២/០៧៩ ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១២ ស្តីពីការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍បន្ថែមសមុទ្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥១២/៤៦៣ ចុះថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១២ ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣១៤/៣៧៣ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៤ ស្តីពីការកែសម្រួលមាត្រា ២ និងមាត្រា ៤ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៥១២/៤៦៣ ចុះថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១២ ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈឯកឧត្តម **ហង្ស ប៊ុនឡារ៉ាត** ជាទីប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍បន្ថែមសមុទ្រកម្ពុជា មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** ។
- មាត្រា ២ :** តែងតាំងនិងផ្តល់ឋានៈឯកឧត្តម **ថា ស្រីសុខ** ជាទីប្រឹក្សា នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣. ១៥០៧. ១០០៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ១០១៤ ស.ណ
សំណៅជំនួញមានតម្លៃថ្នាក់បច្ចេកទេស
រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

នស/រកត/០៩៦៥/១០០០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ឈឹត សុខុន** ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ក.រ. ១៥០៥. ១០១០

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប៊ុនសែន ហ៊ុន សែន
លេខ: ១០២៧/ស.ណ
សំណៅរៀងហត្ថលេខានេះ ចែកចំនួន
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/ ១០០១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលេខកូនិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ខ្សែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ខ្សែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្ទេរក្របខ័ណ្ឌលោក **ជូ គុយរ៉ុង** ពីឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ។
- មាត្រា២ :** តែងតាំងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ជូនលោក **ជូ គុយរ៉ុង** អគ្គលេខ ៧៧៧៧៩ នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា៣ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា៤ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ករណ. ១៥០៧.១០១១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាបតី សាយ ឈុំ
លេខ: ១០៧ ស.ណ
សំណៅដែលមានសម្រេចតាមបែបកង្វាយ
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/១០០៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាសីធិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០១២ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្ទេរបញ្ចូលឯកឧត្តម **លីម សុខា** ពីឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក អគ្គលេខ ៦៨២២៩ នៃក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ ទៅក្នុងឋានន្តរស័ក្តិ ឧត្តមអគ្គនុរាជ ថ្នាក់លេខ ១ អគ្គលេខ ២៥០៨ នៃក្របខ័ណ្ឌមន្ត្រី ពន្ធនាគារក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពល. ១៥០៥.១០១៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចអគ្គមហាសេនាបតី សាយ ឈុំ
លេខ: ១០៧ ល.ណ
សំណៅនៃលេខនៃស្តីទីនៃការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/ ១០៣៣

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ដាក់លោក **អ៊ឹម សុខុម** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យចូលនិវត្តន៍មុនអាយុកំណត់តាមការស្នើសុំចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥ តទៅ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

កាល. ១៥០៧. ១០៣៣

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប្រឹក្សាសេនាភក្តី សាយ ឈុំ
លេខ: ១០៣០ ស.ណ
អគ្គនាយកដ្ឋានការងាររដ្ឋបាល
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១០ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/១០០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិជូននាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

ក- ថ្នាក់ឧត្តមសេនីយ៍ឯក

- លោកឧត្តមសេនីយ៍ទោ **ម៉ុក សុធី** អត្តលេខ ០១៣៥៨ ។

ខ- ថ្នាក់ឧត្តមសេនីយ៍ទោ

- ១- លោកឧត្តមសេនីយ៍ត្រី **យូ វិរៈ** អត្តលេខ ៦៧៥៨៦
- ២- លោកឧត្តមសេនីយ៍ត្រី **សុខ សន** អត្តលេខ ០១៣៦១
- ៣- លោកឧត្តមសេនីយ៍ត្រី **កែវ ឫទ្ធិ** អត្តលេខ ០១៣៥៩
- ៤- លោកឧត្តមសេនីយ៍ត្រី **ឡុំ វិបុល** អត្តលេខ ០១៣៦០
- ៥- លោកឧត្តមសេនីយ៍ត្រី **ជា សុខឃឹម** អត្តលេខ ០៥០៤០
- ៦- លោកឧត្តមសេនីយ៍ត្រី **ទួន វុទ្ធី** អត្តលេខ ៣៩១៧៧
- ៧- លោកឧត្តមសេនីយ៍ត្រី **សៀក ហាក់** អត្តលេខ ០៥០៥២
- ៨- លោកឧត្តមសេនីយ៍ត្រី **ឡេង លីអេង** អត្តលេខ ០៦២៣៧
- ៩- លោកឧត្តមសេនីយ៍ត្រី **មីន សាវ៉ាត** អត្តលេខ ០៦៣២៦
- ១០- លោកឧត្តមសេនីយ៍ត្រី **ដាង សុថា** អត្តលេខ ៣៣៤៥៦ ។



ក- ថ្នាក់ឧត្តមសេនីយ៍ត្រី

- ១- លោកវរសេនីយ៍ឯក **អ៊ុំ សុផល** អគ្គលេខ ០១៣៥៣
- ២- លោកវរសេនីយ៍ឯក **ស៊ឹម ស៊ីណាត** អគ្គលេខ ១៦០៦៥
- ៣- លោកវរសេនីយ៍ឯក **សុខ សាយន** អគ្គលេខ ០៥០៣៨
- ៤- លោកវរសេនីយ៍ឯក **លន់ ហ៊ុំស** អគ្គលេខ ០៦២៣៩
- ៥- លោកវរសេនីយ៍ឯក **អ៊ឹម លាង** អគ្គលេខ ០៥០២៩
- ៦- លោកវរសេនីយ៍ឯក **តេម សារ៉ុន** អគ្គលេខ ០៥០៣០
- ៧- លោកវរសេនីយ៍ឯក **ធាង ឈាម** អគ្គលេខ ០៦២៣៦
- ៨- លោកវរសេនីយ៍ឯក **សៅ សារឹម** អគ្គលេខ ០៦២៤៥
- ៩- លោកវរសេនីយ៍ឯក **សៀង ធឿន** អគ្គលេខ ០៦២៦៥
- ១០- លោកវរសេនីយ៍ឯក **សោម ផា** អគ្គលេខ ៣៣២៨១ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខនាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
គុខព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ករណ. ១៥០៧. ១០១៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប្រធានសេនាភក្តី សាយ ឈុំ
 លេខ: ១០៣២ ស.ណ
 សំណៅដែលមានសម្តេចនាមប្រកាន់ប្រកាន់
 រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥
 អគ្គលេខាធិការនៃរដ្ឋាភិបាល



សាយ សុខា



នស/រកត/០៩១៥/១០០៥

ព្រះរាជក្រឹត្យ
យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ប្រោសព្រះរាជណាម
នូប

- ក/- ក្រឡាដីស្រែយស ថ្នាក់ ជាតិបក្សា**
 - ១-ឯកឧត្តម ឧត្តមសេនីយ៍ឯក **អ៊ុំ សុខឃី** អត្តលេខ ០៧៥២
- ខ/- ក្រឡាដីស្រែយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីឃ្មួន**
 - ១-ឯកឧត្តម ឧត្តមសេនីយ៍ឯក **គឹម នាន** អត្តលេខ ០៣៥០
 - ២-លោកឧត្តមសេនីយ៍ទោ **សែន សម្បត្តិ** អត្តលេខ ០៧៤៨
 - ៣-លោកឧត្តមសេនីយ៍ត្រី **នេវ៉ា សុផា** អត្តលេខ ១៣៨៣
 - ៤-ឧកញ៉ា **ហុន នាយ** សប្បុរសជន
 - ៥ -លោកជំទាវ **STACI HAONG** សប្បុរសជន
 - ៦-លោកជំទាវ **ម៉ៅ ឌឺនី** សប្បុរសជន
 - ៧-លោកឧត្តមសេនីយ៍ត្រី **ស្នា សំណាង** អត្តលេខ ០២៤១
- គ/- ក្រឡាដីស្រែយស សុវត្តរា ថ្នាក់ មហាសេនា**
 - ១-លោកឧត្តមសេនីយ៍ទោ **តែ ជួនសុផល** អត្តលេខ ០២៣៦
 - ២-លោកឧត្តមសេនីយ៍ត្រី **ឌុំ សារឿន** អត្តលេខ ០១២០៤
 - ៣-លោករសេនីយ៍ទោ **លឿន នាយ** អត្តលេខ ៦៦៦០៦
 - ៤-លោករសេនីយ៍ទោ **ពៅ សំអុន** អត្តលេខ ០៦៨៧៨
 - ៥-លោកអនុសេនីយ៍ឯក **ចែម សារីរ៍** អត្តលេខ ៥៦៣៦១
 - ៦-លោកអនុសេនីយ៍ទោ **ឈឹម អ៊ុយគង់** អត្តលេខ ៧១០០៤



ឃ/-គ្រូទូតសុរិយយស មុនីសារាត៌្តន្ត ថ្នាក់ មហាសេរីចម្បូន

១-លោកវេសនីយ័ងក	ម៉ុ ស៊ីថា	អត្តលេខ០១៥២៦
២-លោកវេសនីយ័ងក	ផែ ឈុន	អត្តលេខ០១២១៦
៣-លោកវេសនីយ័ងក	ទួន ច័ន្ទប្រដិ	អត្តលេខ០៦៤៣២
៤-លោកវេសនីយ័ងក	ម៉ែន សំរោន	អត្តលេខ០១២០៩
៥-លោកស្រីវេសនីយ័ងក	ជេន សុគន្ធា	អត្តលេខ០៦៣៥១
៦-លោកវេសនីយ័ងក	នេត ធារត	អត្តលេខ០៦៣៧៣
៧-លោកវេសនីយ័ងក	ម៉ុន សុសិក្ខា	អត្តលេខ០៦៩៦៨
៨-លោកវេសនីយ័ងក	ឈាន សុខដ៏	អត្តលេខ៥៥២៩៦
៩-លោកវេសនីយ័ងក	ឃ្លោក ជ័យស័ក្តិ	អត្តលេខ២០៤០១
១០-លោកវេសនីយ័ងក	ឧបុតី	អត្តលេខ ០៩៤៤
១១-លោកវេសនីយ័ងក	ចាន់ សុភវិទ្យា	អត្តលេខ ៥៦៣៦១
១២-លោកវេសនីយ័ងក	ឡុក ច័ន្ទនេន	អត្តលេខ ៥៨០៦៨
១៣-លោកវេសនីយ័ងក	ស័ក គីមឈាន	អត្តលេខ ៦៦៩១៧
១៤-លោកវេសនីយ័ងក	ទួន សុខចេន	អត្តលេខ ៦១៨៦៥

ខ/-គ្រូទូតសុរិយយស មុនីសារាត៌្តន្ត ថ្នាក់ មហាសេនា

១ -លោកវេសនីយ័ងក	ជួន វិឃ្លីធន	អត្តលេខ០៥០៨៤
២ -លោកវេសនីយ័ងក	ឆាន់ យិន	អត្តលេខ០១២០០
៣ -លោកវេសនីយ័ងក	កែប សិរី	អត្តលេខ០៦៣៧៩
៤ -លោកវេសនីយ័ងក	ម៉ែន សម្បត្តិថា	អត្តលេខ០៥០៧៧
៥ -លោកវេសនីយ័ងក	គុន សុខា	អត្តលេខ០១២១២
៦ -លោកវេសនីយ័ងក	កែប ស្រួន	អត្តលេខ០៥០៨៥
៧ -លោកវេសនីយ័ងក	ខុន ផល្លា	អត្តលេខ០១២១៤
៨ -លោកវេសនីយ័ងក	អ៊ុ សុដី	អត្តលេខ៥៧៩៥៨

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៤៧ ខែ កញ្ញា ឆ្នាំ ២០១៥
 គុចព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
 ប្រមុខរដ្ឋស្តីទី

លេខ. ១៥០៧. ១០១៥

ហត្ថលេខា និងព្រះរាជលញ្ឆករ
 សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១០៧៥ ស.ណ
 សំណៅជូនលោកវេសនីយ័ងកចេញទៅ
 រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥
 * អគ្គលេខាធិការរាជរដ្ឋាភិបាល *



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/ ១០០៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ១២៦ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖

- តាំងស៊ីបចាប់ពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៤ តទៅ
 - ១-លោក ផាន់ សុខ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- តាំងស៊ីបចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៥ តទៅ
 - ១- លោក យ៉យ ស៊ីណា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



៣- លោកស្រី ចន្ទី សុផាន់ណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤- លោក ហុក វណ្ណារិទ្ធ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥- លោកស្រី ស៊ឹម ស្រីមុំ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦- លោក ផេង និម្មិត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧- លោក ឆាយ សុងលី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨- លោកស្រី សៀ សារិទ្ធ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩- លោកស្រី រុណ រដ្ឋា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០- លោក លីម បូលីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១- លោកស្រី សុង ដាពិសី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២- លោក ហេង សាមឌី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៣- លោកស្រី អ៊ាត ម៉ានី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៤- លោក ផេន ណុប	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៥- លោកស្រី ញ៉ែម វរលក្ខណ៍	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៦- លោក គឹម ខេមរិទ្ធ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៧- លោកស្រី ចិន សាវ៉ិម	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៨- លោកស្រី ឡុង សារឿន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៩- លោក សាយ ព្រហ្មនី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២០- លោក ហាយ ចំរើន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២១- លោក ចែម ភ័ក្ត្រ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២២- លោកស្រី ប៊ូ សុជាតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២៣- លោក ណុប សុឃៀន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២៤- លោក យាង ប្រណិត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២៥- លោកស្រី អ៊ូច ស្រីនិច	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២៦- លោក លី ទីណេត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២៧- លោកស្រី ដួវ ចាន់ស្រីវិគ្គ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២៨- លោក នុត ណារ៉េត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
២៩- លោកស្រី វ៉ាន់ ចិត្តា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣០- លោកស្រី លី កល្យាណ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



៣១- លោកស្រី ឆ្លុយ ស្រីស្តែង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣២- លោក ជ្រុង លីស	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៣- លោកស្រី ថៃ សាវន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៤- លោក ភួង ផាន់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៥- លោក ហ៊ាង ឡៃហាន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៦- លោក សន សុធី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៧- លោកស្រី វៀប ធីតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៨- លោក ពិន សុគន្ធា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៩- លោកស្រី នៅ ច័ន្ទមុនី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤០- លោក យុន ផាន់វ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤១- លោកស្រី ងួន និរតី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤២- លោក ណុប សំណាង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤៣- លោកស្រី មាថ សាវី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤៤- លោក ហ៊ិន បូទុំ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤៥- លោក ញ៉ែម សារុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤៦- លោកស្រី ស សារិកា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤៧- លោក ខាត់ ពិសិដ្ឋ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤៨- លោក ឈឿ សុផន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤៩- លោក ងួន ម៉ារីណាត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥០- លោក យាវ ពុទ្ធី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥១- លោក ជី តាន់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥២- លោក ហ៊ុយ តេងសាន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥៣- លោកស្រី ជឹម ឆៃលីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥៤- លោក អឹម រ៉ាមណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥៥- លោកស្រី វ៉ា សុទេពី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥៦- លោក អ៊ុំ រតនៈ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥៧- លោកស្រី ផន សុខវ៉ែន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៥៨- លោក ហាត់ សេងតុង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



៥៩- លោក លន់ ប៊ុនធីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦០- លោក ឡេ សុខឡេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦១- លោក ស៊ាន សំអុល	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦២- លោកស្រី ទិត ពុទ្ធាវត្ត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦៣- លោក អ៊ុន មេងសោកណ្ណារិត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦៤- លោកស្រី ទុំ សុភាព	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦៥- លោកស្រី យុត សោភា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦៦- លោក បាន សុវណ្ណារិទ្ធ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦៧- លោក ភួង ចិត្រា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦៨- លោកស្រី ងិន ដាលីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៦៩- លោក យន នរិន្ទ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧០- លោក ពិន ឆៃនិត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧១- លោក ឡាយ ពិដែន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧២- លោក យុន ចាន់បូរី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧៣- លោក ហុក សុខយាង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧៤- លោកស្រី ខៀវ សុខលាភ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧៥- លោក ឃិន សុភីមអូន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧៦- លោកស្រី សេង វ៉ារីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧៧- លោក ឈន វិរៈ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧៨- លោក ហង្ស ច័ន្ទដាវ៉ុន្ស	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៧៩- លោក ស ពៅ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨០- លោក ជ្រិន គៀន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨១- លោក ស្រេង ប៊ុនសុខ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨២- លោក ទូច ចំរើន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨៣- លោក នាង សំផន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨៤- លោកស្រី វាល់ ម៉ារ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨៥- លោក សាត វិរៈ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨៦- លោក ប៊ុត សុីណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



៨៧- លោក ម៉ាក់ ចាន់សី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨៨- លោក ណាំ ប៊ុនថន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៨៩- លោក ម៉ី សុផាន់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩០- លោក ខាត់ ពេជ្រ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩១- លោកស្រី ផាន់ លីណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩២- លោក ងយ សៅ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៣- លោក ទូច សារ៉េត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៤- លោក ផេន ប្រពៃ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៥- លោក ណាយ សុផារិទ្ធ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៦- លោកស្រី ភាព វិទ្ធិកា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៧- លោកស្រី ហូ ហៀប	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៨- លោកស្រី តូច សុគន្ធា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៩- លោក លេង ស៊ុនណាង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០០- លោកស្រី ស៊ុន សុខេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០១- លោក គង់ រាប	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០២- លោក ស ហុងសៀក	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៣- លោកស្រី គង់ ណាគ្រី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៤- លោកស្រី អាំ តាំងគី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៥- លោក សាន ចិត្រា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៦- លោក អ៊ុង គីមឡេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៧- លោក លីន ស៊ីណាត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៨- លោក ប៊ាង ចូច	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៩- លោក យ៉ាង ចាន់តូ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១០- លោក ខេង សុវណ្ណរតនា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១១- លោកស្រី ហេង មួយសេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១២- លោក អ៊ុង ប៊ុនសុង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៣- លោក ប៊ា រុទ្ធី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៤- លោកស្រី សែ សុផានេត្រ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



១១៥- លោក យាង ឆៃហ៊ាង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៦- លោក ខាត់ សុផារ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៧- លោក ពៅ សុភា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៨- លោកស្រី ឆែម សោភា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៩- លោកស្រី ឈុន ស្រីណែត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២០- លោក លី ប្រាជ្ញទិត្យ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២១- លោក សេង សិរិវិហារ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២២- លោក សេន ច័ន្ទសុភក្រ្ត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៣- លោក ឈុន សៀងលេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៤- លោកស្រី ព្រុំ សោភា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៥- លោកស្រី ញ៉ែម សុខនី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៦- លោកស្រី យី ស្រីនាង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥

**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

៣៧. ១៥០៧. ១០១៦

លេខ ១០៣៣ ស.ណ
សំណៅជ័យមានការអនុវត្តការងារបេក្ខន្យាយ
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥



សាយ សុខា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៣៧. អនក្រ. បក

អនុក្រឹត្យ
ស្តីពី

ការកំណត់តំបន់ស្នូលព្រៃកំណប់នៃឧបនិយ័តមណ្ឌលបឹងទន្លេសាប
ជា តំបន់វារីមសារព្រៃកំណប់

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៤ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីតំបន់ដីសើមមានសារៈសំខាន់ ជាអន្តរជាតិ ពិសេសជាទីជម្រកសត្វស្លាបទឹក ចុះនៅទីក្រុងរ៉ាមសារ ប្រទេសអ៊ីរ៉ង់ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧១
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៧០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ ស្តីពីការបង្កើត និងការគ្រប់គ្រងបឋមនីយដ្ឋានបឹងទន្លេសាប
- បានឃើញអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

មាត្រា ១.

អនុក្រឹត្យនេះ មានគោលបំណងកំណត់តំបន់ស្នូលព្រែកទាល់នៃបឋមនីយដ្ឋានវិសេសបឋមនីយដ្ឋានបឹងទន្លេសាប ជាតំបន់រ៉ែមសារព្រែកទាល់ ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ដីសើមដែលមានសារៈសំខាន់សម្រាប់ ជាទីជម្រកធម្មជាតិ កន្លែងរស់នៅ កន្លែងបន្តពូជ និងប្រភពចំណីរបស់ពពួកសត្វស្លាបទឹក សត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ រួមទាំងការបង្កើនផលស្តុកត្រីនៅក្នុងតំបន់ ក៏ដូចជា នៅបឹងទន្លេសាបទាំងមូល ដើម្បី ទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

តំបន់រ៉ែមសារព្រែកទាល់ មានមុខងារសំខាន់ៗ ដូចខាងក្រោម ៖

- គាំទ្រការអភិរក្ស និងការការពារនៃតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ ស្របតាមអនុ-សញ្ញារ៉ែមសារ
- ទប់ស្កាត់ការបាត់បង់ ឬផុតពូជ និងការស្តារឡើងវិញនូវជីវចម្រុះ ធនធានសេនេទិច រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃ ជាពិសេសសត្វស្លាបទឹក និងសត្វព្រៃប្រភេទដ៏តម្កល់ ប្រភេទកម្រ និង ប្រភេទទទួលរងគ្រោះថ្នាក់ជាសាកល
- ធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងការប្រើប្រាស់ធនធានជីវចម្រុះប្រកបដោយចីរភាព ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងរួមចំណែកក្នុងកម្មវិធីកាត់ បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល
- គាំទ្រការសិក្សាស្រាវជ្រាវបច្ចេកទេស វិទ្យាសាស្ត្រ ការអប់រំផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល គម្រោងធ្វើបង្ហាញ និងអង្កេតតាមដាន អំពីការប្រែប្រួលបរិស្ថាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងអភិរក្សនៅកម្រិតមូលដ្ឋាន កម្រិតជាតិ និងកម្រិតតំបន់។

ជំពូកទី ២

ទីតាំងភូមិសាស្ត្រ និងព្រំប្រទល់នៃតំបន់រ៉ែមសារព្រែកទាល់

មាត្រា ២.

តំបន់រ៉ែមសារព្រែកទាល់មានផ្ទៃក្រឡាសរុប ២១.៣៤២ ហិកតា (ម្ភៃមួយពាន់បីរយសែសិបពីរ ហិកតា) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំកោះដីរាំង ស្រុកឯកភ្នំ និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដូចមានផែនទីមាត្រដ្ឋាន១/១០០.០០០ ភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ ខ្សែបន្ទាត់ព្រំ ប្រទល់នៃតំបន់រ៉ែមសារព្រែកទាល់ កំណត់ដោយប្រព័ន្ធខ្សែប្រាំបីទិសចំណុចគោលសំខាន់ៗ មាននិយាមការ ដូចខាងក្រោម៖

- A. ១០៣°៣៦'៣១.២១៩E/ ១៣°១៣'៥.២៦៧N; B. ១០៣°៣៧'៣៤.២០៣E/ ១៣°១៣'២២.០៦N;
- C. ១០៣°៣៨'៤១.៧៣៤E/ ១៣°១៤'៤.៧៧០N; D. ១០៣°៤០'០៩.២៤៣E/ ១៣°១៣'៤.៧៩៦N;
- E. ១០៣°៤១'៣៥.១៨១E/ ១៣°១២'២៥.១០៨N; F. ១០៣°៤២'១១.៩៤៨E/ ១៣°១០'៧.២៣៦N;

- G. ១០៣០៤២២១.៧០៤៤E/ ១៣៦៥៨.៧៤៦N; H.១០៣០៣៩២៤.១៨៧៤E/ ១៣៥២១.១៤៥N;
- I. ១០៣០៣៦៤៨.១៩៦៤E/ ១៣៤០០.១២៩N; J.១០៣០៣៥៣០.១៣៧៤E/ ១៣៣៥៦.៣៨៨N;
- K. ១០៣០៣៣៤២.៨៤៥៤E/ ១៣៦៥.៣១៩N & L.១០៣០៣៣៤៩.៨៤០៤E/ ១៣៩១២.៤៩២N។

ចំណុចនិយាមការទាំងនេះ ប្រើប្រាស់សម្រាប់កំណត់ព្រំប្រទល់នៃតំបន់រ៉ាមសារព្រែកទាល់តែប៉ុណ្ណោះ ពុំមានឥទ្ធិពលផ្លូវច្បាប់ទៅលើការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ ស្រុក និងខេត្តឡើយ។

មាត្រា ៣.

ការកែប្រែព្រំប្រទល់តំបន់គ្រប់គ្រង នៃតំបន់រ៉ាមសារព្រែកទាល់ ដូចមានចែងក្នុងមាត្រា២ នៃ អនុក្រឹត្យនេះ អាចធ្វើទៅបានតាមការចាំបាច់ ក្នុងគោលបំណង ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍប្រកប ដោយចីរភាព ដោយផ្អែកលើព័ត៌មានវិទ្យាសាស្ត្រជាមូលដ្ឋាន និងស្ថានភាពជាក់ស្តែងនាពេលអនាគត។ ការកែប្រែនេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

**ជំពូកទី ៣
ការគ្រប់គ្រង**

មាត្រា ៤.

ក្រសួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ជាសេនាធិការ មានសមត្ថកិច្ច ក្នុងការគ្រប់គ្រង ការពារ និងថែរក្សាតំបន់រ៉ាមសារព្រែកទាល់ ដូចបានកំណត់ក្នុងអនុក្រឹត្យនេះ។

មាត្រា ៥.

បណ្តាសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ សម្ព័ន្ធសហគមន៍នេសាទ សមាគម ក្រុមហ៊ុនឯកជន អាជ្ញាធរ ក្រុមប្រឹក្សា គណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលអនុវត្តការងារនៅមូលដ្ឋាន អាចចូលរួមផ្តល់យោបល់ជូនក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍនៃតំបន់រ៉ាមសារព្រែកទាល់ ដើម្បីជួយធានានិរន្តរភាពនៃធនធានជីវចម្រុះ និងបរិស្ថាននៅ ក្នុងតំបន់ព្រែកទាល់ ក៏ដូចជា តំបន់ដីសើមបឹងទន្លេសាបទាំងមូល។

មាត្រា ៦.

តំបន់រ៉ាមសារព្រែកទាល់មានតម្លៃអភិរក្សស្មើនឹងឧទ្យានជាតិ ដែលត្រូវគ្រប់គ្រង ការពារ និងអភិរក្ស យ៉ាងហ្មត់ចត់បំផុត ដើម្បីធានាឱ្យបានគង់វង្សនូវប្រព័ន្ធជីវសាស្ត្រ ទេសភាព សណ្ឋានដី និងធនធានជីវ ចម្រុះ រួមទាំង ធនធានសេនេទិច ប្រភេទរុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃ ព្រមទាំងស្តារឡើងវិញនូវបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។

តំបន់រ៉ាមសារព្រែកទាល់ អាចអនុញ្ញាតឱ្យមានសកម្មភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការអង្កេត តាមដានការប្រែប្រួលបរិស្ថាន និងជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិជាប្រពៃណីនិងការអភិវឌ្ឍអេកូ- ទេសចរណ៍នៅក្នុងតំបន់សហគមន៍គ្រប់គ្រង ដោយមិនអនុញ្ញាតឱ្យមានសកម្មភាពប្រើប្រាស់ ប្រមូលផល- អនុផលដែលធ្វើឱ្យរេចរិល ឬបំផ្លិចបំផ្លាញដល់ជីវចម្រុះឡើយ។

ជំពូកទី ៤
អវសានប្បញ្ញត្តិ

មាត្រា ៧.

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៨.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារៈកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន


សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សាវ័ន សំរោល់


កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ផែនទីតំបន់ស្រុកមេមត់ ស្រុកសង្កែ និងស្រុកបឹងកក់

ផែនទីបឋមសម្រាប់ការប្រកាសព្រំប្រទល់ខេត្តកោះកុង និងខេត្តកែប
 ចុះថ្ងៃទី... ខែ... ឆ្នាំ...



មាត្រដ្ឋាន 1:100,000

Code	E	N
A	103° 36' 31.219"	13° 13' 5.267"
B	103° 37' 34.203"	13° 13' 22.069"
C	103° 38' 41.734"	13° 14' 4.770"
D	103° 40' 9.243"	13° 13' 8.796"
E	103° 41' 35.181"	13° 12' 25.108"
F	103° 42' 11.948"	13° 10' 7.236"
G	103° 42' 21.704"	13° 6' 58.746"
H	103° 39' 24.187"	13° 5' 21.145"
I	103° 36' 48.196"	13° 4' 0.129"
J	103° 35' 30.137"	13° 3' 56.388"
K	103° 33' 42.845"	13° 6' 5.319"
L	103° 33' 49.840"	13° 9' 12.492"

សញ្ញាសម្គាល់

- ចំនុចនិយាមការ
- ព្រំប្រទល់ប្រទេស
- ស្ទឹង ព្រែក អូរ
- ព្រំប្រទល់តំបន់ការពារព្រៃកាត់
- ព្រំប្រទល់ខេត្ត
- ព្រំប្រទល់ស្រុក
- បឹង ទន្លេ

សំបុត្រសម្គាល់

- តំបន់ស្នួល
- តំបន់ទ្រទាប
- អន្តរតំបន់

តំបន់ព្រៃឆ្នាំ ២០០៦

- ព្រៃស្រោច
- ព្រៃកាត់ពណ៌លឿង
- ព្រៃស្រុះ
- ដីទំនេរនៃព្រៃ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៤០.រកត/បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៤៩០ ០០០ ០០០ រៀល (បួនរយកៅសិបលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦៥ (ឧបត្ថម្ភធន) ជូនទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្តល់ជូនអាជ្ញាធរជាតិព្រះវិហារ សម្រាប់បន្តនិរន្តរភាពការងាររដ្ឋបាលរហូតដល់ដំណាច់ឆ្នាំ ២០១៥។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា



អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០១ អ.ណ.ន.រ ៧៥



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសាសនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសាសនាជាតិ ជូនសប្បុរសជន ចំនួន០៦រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងអគារសិក្សាអនុវិទ្យាល័យថ្នាក់ដង្កោ និងសមិទ្ធផលផ្សេងៗទៀត នៅវត្តថ្នាក់ដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដូចមានរាយនាមខាងក្រោម ៖

១-លោក	មិត្ត	ថា	សប្បុរសជននៅភូមិថ្នាក់ដង្កោ	ថវិកាចំនួន ៥.០០០ ដុល្លារ
២-លោក	ម៉ែន	សារ៉ាតុន	សប្បុរសជននៅភូមិថ្នាក់ដង្កោ	ថវិកាចំនួន ៥.០០០ ដុល្លារ
៣-លោក	លី	គឿន	សប្បុរសជននៅភូមិព្រែកន្លង	ថវិកាចំនួន ៥.០០០ ដុល្លារ
៤-លោក	ណេន	ម៉េងហ៊ាម	សប្បុរសជននៅភូមិព្រែកន្លង	ថវិកាចំនួន ៥.០០០ ដុល្លារ
៥-លោក	ចុន	ហ៊ុន	សប្បុរសជននៅភូមិព្រែកន្លង	ថវិកាចំនួន ៥.០០០ ដុល្លារ
៦-អ្នកស្រី	សុខ	ឡើន	សប្បុរសជននៅភូមិព្រែកន្លង	ថវិកាចំនួន ៥.០០០ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០១.ស.រ.ក.អ.ក. ៧៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

សម្រេច

មាត្រា ១. បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន១៣រូប ដែលមានស្នាដៃល្អក្នុងការចូលរួមជួយកសាងអគារសិក្សាអនុវិទ្យាល័យថ្មុកដង្កោ និងសមិទ្ធផលនានា នៅឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមាសការងារ

១-លោក	អ៊ុំច	ឃី	ក្រុមប្រឹក្សាឃុំផ្ទះរុង
២-លោក	យ៉ិន	ឈា	ក្រុមប្រឹក្សាឃុំផ្ទះរុង
៣-លោក	ឈន	ចាន់រ៉ាត់	ក្រុមប្រឹក្សាឃុំផ្ទះរុង
៤-លោក	ខៀវ	តារាស្រី	ក្រុមប្រឹក្សាឃុំផ្ទះរុង
៥-លោក	ឌី	គីមឡើង	នាយករងអនុវិទ្យាល័យថ្មុកដង្កោ
៦-លោក	តែ	សាវេត	នាយកសាលាបឋមសិក្សា
៧-លោក	ម៉ុង	ចន្ទ្រៈ	ប្រធានក្រុមគ្រឿងចក្រអាជ្ញាធរអគ្គិសនីកម្ពុជា

ខ-មេដាយប្រាក់ការងារ

១-លោក	គង់	សុន	មេភូមិស្តុកខ្នុំ ឃុំផ្ទះរុង
២-លោក	គុយ	យ៉ែត	អនុប្រធានភូមិថ្មុកដង្កោ ឃុំផ្ទះរុង

៣-លោកស្រី	ស៊ុន	រ៉ឹម	អនុប្រធានភូមិផ្នែកដង្កោ ឃុំផ្ទះរុង
៤-លោក	រ៉ុន	សារិន	អនុប្រធានភូមិព្រែកន្លង់ ឃុំផ្ទះរុង
៥-លោកស្រី	សុខ	សំ	អនុប្រធានភូមិព្រែកន្លង់ ឃុំផ្ទះរុង
៦-លោក	គិន	ឈន់	គណៈកម្មការអនុវិទ្យាល័យផ្នែកដង្កោ ឃុំផ្ទះរុង

ហេតុនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ *Ch*

- កន្លែងទទួលបាន៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០១ អ.រ.ជ.ន.ក ១២

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១-	លោកវរសេនីយ៍ទោ	ហាក់ សុភ័ក្ត្រ	អគ្គលេខ	៣៤០៤៣
២-	លោកវរសេនីយ៍ទោ	វ៉ត្ត ឆាយ	អគ្គលេខ	០៦២០៦
៣-	លោកវរសេនីយ៍ទោ	ស៊ីម ឌុំ	អគ្គលេខ	០៥០៥១
៤-	លោកវរសេនីយ៍ទោ	ឌីត រី	អគ្គលេខ	០៦២២០
៥-	លោកវរសេនីយ៍ទោ	ឌី រលា	អគ្គលេខ	០៦២១៨
៦-	លោកវរសេនីយ៍ទោ	ពិន សុផល	អគ្គលេខ	៣៣៨១៩
៧-	លោកវរសេនីយ៍ទោ	ឌីន ថា	អគ្គលេខ	០៧២២៤
៨-	លោកវរសេនីយ៍ទោ	ឌុន ស៊ីថា	អគ្គលេខ	៦២០៤៣
៩-	លោកវរសេនីយ៍ទោ	ពៅ សាម៉េត	អគ្គលេខ	០៦២៨៩

១០-	លោកវេជ្ជសេនីយ៍ទោ	ម៉ោ សារីម	អគ្គលេខ ០៦២៣៤
១១-	លោកវេជ្ជសេនីយ៍ទោ	វ៉ា ឆន	អគ្គលេខ ៣៣៦២១
១២-	លោកវេជ្ជសេនីយ៍ទោ	ឈុំ ធុធី	អគ្គលេខ ០៦២៣៤
១៣-	លោកវេជ្ជសេនីយ៍ទោ	សេង គឹមសុន	អគ្គលេខ ០៦២៤០
១៤-	លោកវេជ្ជសេនីយ៍ទោ	ខៀវ សារ៉េន	អគ្គលេខ ០៦២៤១
១៥-	លោកវេជ្ជសេនីយ៍ទោ	ឡឹក ថា	អគ្គលេខ ០៦២៤២
១៦-	លោកវេជ្ជសេនីយ៍ទោ	សំរិត ភឿន	អគ្គលេខ ០៦២៤៣
១៧-	លោកវេជ្ជសេនីយ៍ទោ	ស៊ឹម សុខស្បែន	អគ្គលេខ ០៦២៤៤
១៨-	លោកវេជ្ជសេនីយ៍ទោ	យ៉ោ សុខែម	អគ្គលេខ ០៦២៤៧
១៩-	លោកវេជ្ជសេនីយ៍ទោ	ស្រី ស្រីម	អគ្គលេខ ៣៣២៧២
២០-	លោកវេជ្ជសេនីយ៍ទោ	ជួន ឆន	អគ្គលេខ ៣៩១៧៤
២១-	លោកវេជ្ជសេនីយ៍ទោ	ប្រាក់ សារូ	អគ្គលេខ ៣៣៦១៩
២២-	លោកវេជ្ជសេនីយ៍ទោ	សំរិត វ៉ាម៉ា	អគ្គលេខ ៣៣២៧៥
២៣-	លោកវេជ្ជសេនីយ៍ទោ	ហួយ សុផា	អគ្គលេខ ៣៤៨៨១
២៤-	លោកវេជ្ជសេនីយ៍ទោ	អ៊ុន ចិន្ដា	អគ្គលេខ ៣៣៦៤០
២៥-	លោកវេជ្ជសេនីយ៍ទោ	សំ ឈឿន	អគ្គលេខ ០៦២៣២
២៦-	លោកវេជ្ជសេនីយ៍ទោ	គួន រដ្ឋា	អគ្គលេខ ៣៣៦០៦
២៧-	លោកវេជ្ជសេនីយ៍ទោ	ប្រាក់ សុផាត	អគ្គលេខ ៥៤៨៧២
២៨-	លោកវេជ្ជសេនីយ៍ទោ	សុខ ចន្ទី	អគ្គលេខ ៣៩១៦១
២៩-	លោកវេជ្ជសេនីយ៍ទោ	ត្រាំ សារិទ្ធ	អគ្គលេខ ៣៣៦១៨
៣០-	លោកវេជ្ជសេនីយ៍ទោ	ហេង សុខា	អគ្គលេខ ៣៣៦៣៧
៣១-	លោកវេជ្ជសេនីយ៍ទោ	លាស់ បុត្រ	អគ្គលេខ ៣៣២៧០ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម្របសម្រួលដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០២ អ.ណ.រ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខតំណែងនាយករដ្ឋមន្ត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់ឯកឧត្តម **ឌុល ឆៀន** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

សម្រេច

មាត្រា ១ : តែងតាំងលោកវេសនីយ័ងក **ម៉ុក សំអុល** នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីនគរបាលជាតិកម្ពុជា ឯកឧត្តម **ឌុល ឆៀន** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានឋានៈស្មើប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន ជំនួសលោកឧត្តមវេសនីយ័ងក **ខេង ចាន់ណា** ដែលបានទទួលការកិច្ចប្តី ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្របខ័ណ្ឌ និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០២១១ អនក្រ.បក



អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ៤៨៤ អនក្រ.បក ចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការបង្កើតខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមតម្រូវការការងារចាំបាច់

សម្រេច

មាត្រា ១ : តែងតាំងលោក **ជួន គារវ** ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយករង ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤២ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សង្ខេប

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

ក-ឋានន្តរស័ក្តិវរសេនីយ៍ឯក

- ១-វរសេនីយ៍ទោ **ហ៊ុយ វណ្ណា** អត្តលេខ ០១៧៧៦៩ នាយ ការិយាល័យជំនាញចម្រុះ ទីចាត់ការហ្វឹកហ្វឺន
- ២-វរសេនីយ៍ទោ **ឡុច គឹមណាន** អត្តលេខ ០៤៤៥៥៣ នាយ ការិយាល័យផែនការ-សំភារៈ ទីចាត់ការហ្វឹកហ្វឺន
- ៣-វរសេនីយ៍ទោ **ហួត សម្បត្តិ** អត្តលេខ ១៦១៥៤២ នាយករង សាលាការពារព្រំដែន ទីចាត់ការការងារព្រំដែន
- ៤-វរសេនីយ៍ទោ **ម៉ីន គឹម** អត្តលេខ ០១៧៥០៩ នាយ លេខាធិការដ្ឋាន ទីចាត់ការការងារព្រំដែន
- ៥-វរសេនីយ៍ទោ **ព្រហ្ម សារី** អត្តលេខ ០០៣៥៦៧ នាយ មណ្ឌលស្រាវជ្រាវយោធពលខេមរភូមិភាគទី៥ នាយកដ្ឋានស្រាវជ្រាវចារកិច្ច

៦-វសេនីយ៍ទោ	ក្រុង	ប៊ុនថន	អត្តលេខ ០១០៤៦១	នាយ ការិយាល័យសុខាភិបាល ទីចាត់ការចលនូប្បត្តិ
៧-វសេនីយ៍ទោ	រោង	សុខេន	អត្តលេខ ០១៦៦៤៦	មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ទីចាត់ការចលនូប្បត្តិ
៨-វសេនីយ៍ទោ	ស៊ុម	សម	អត្តលេខ ០១៧០១៥	មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ទីចាត់ការចលនូប្បត្តិ
៩-វសេនីយ៍ទោ	ឈ្មួញ	សែន	អត្តលេខ ០៤៩០៧៦	មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ទីចាត់ការចលនូប្បត្តិ
១០-វសេនីយ៍ទោ	ចេន	ប៊ុនថាន	អត្តលេខ ០៤៩០១៧	មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ទីចាត់ការចលនូប្បត្តិ
១១-វសេនីយ៍ទោ	អ៊ុំ	ដារុន	អត្តលេខ ០៤៨៦៨៥	មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ទីចាត់ការចលនូប្បត្តិ
១២-វសេនីយ៍ទោ	កុល	សារីម	អត្តលេខ ០១៧៩២៩	នាយ ការិយាល័យបុគ្គលិក សេនាធិការដ្ឋានកងអន្តរាគមន៍
១៣-វសេនីយ៍ទោ	ឃ័រ	សំរោត	អត្តលេខ ០០៩៤៣១	នាយ ការិយាល័យចលនូប្បត្តិ សេនាធិការដ្ឋានកងអន្តរាគមន៍
១៤-វសេនីយ៍ទោ	ឃ័រ	ស្រុក	អត្តលេខ ០០៣៤១២	នាយ ការិយាល័យបំពាក់សម្ភារៈសឹក ទីចាត់ការបច្ចេកទេស
១៥-វសេនីយ៍ទោ	កុយ	សុវណ្ណារិទ្ធ	អត្តលេខ ០៣១៧២៣	នាយ ការិយាល័យស្រាវជ្រាវប្រវត្តិសាស្ត្រ កងទ័ព មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១៦-វសេនីយ៍ទោ	ហ៊ុយ	សុឃ្វៀន	អត្តលេខ ០១៤៥៨៧	នាយ ពិពណ៌ កងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១៧-វសេនីយ៍ទោ	ទិន	សោភ័ណ្ណ	អត្តលេខ ០២៣៨៨៣	នាយការិយាល័យស្រាវជ្រាវជើងអាកាស មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១៨-វសេនីយ៍ទោ	សៀ	សំណាង	អត្តលេខ ០២៦០២០	នាយ ការិយាល័យហ្វឹកហ្វឺន ទីចាត់ការការពារគីមីសាស្ត្រ
១៩-វសេនីយ៍ទោ	ប្រាស	សារី	អត្តលេខ ០១៧១១៧	នាយសេនាធិការរង បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
២០-វសេនីយ៍ទោ	ហុន	ចន្រ្ទា	អត្តលេខ ២២៧២៧១	នាយសេនាធិការរង បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
២១-វសេនីយ៍ទោ	ចេន	ហ៊ុយ	អត្តលេខ ០៦៩១១១	នាយសេនាធិការរង បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
២២-វសេនីយ៍ទោ	ហួត	ស្នូ	អត្តលេខ ០៦៨៥០២	នាយ ការិយាល័យរលកវិទ្យា បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន

២៣-វសេនីយ៍ទោ	ឡុច	ដាតុច	អត្តលេខ ០៤៤៩៩៧	នាយ ការិយាល័យអភិវឌ្ឍន៍ បញ្ហាការដ្ឋានបញ្ជូនសារ អគ្គបញ្ហាការដ្ឋាន
២៤-វសេនីយ៍ទោ	យង់	សុផា	អត្តលេខ ០១៧១៣៩	នាយ ឃ្លាំង បញ្ហាការដ្ឋានបញ្ជូនសារ អគ្គបញ្ហាការដ្ឋាន
២៥-វសេនីយ៍ទោ	អ៊ុន	សារិទ្ធ	អត្តលេខ ០២២៣៦៦	នាយ កសិដ្ឋាន បញ្ហាការដ្ឋានបញ្ជូនសារ អគ្គបញ្ហាការដ្ឋាន
២៦-វសេនីយ៍ទោ	អ៊ុន	តុត្តិ	អត្តលេខ ០១៧១១៩	នាយករង សាលាបញ្ជូនសារ បញ្ហាការដ្ឋាន បញ្ជូនសារ អគ្គបញ្ហាការដ្ឋាន
២៧-វសេនីយ៍ទោ	ចាន់	សំណន	អត្តលេខ ០១៧១៣៣	នាយករង សាលាបញ្ជូនសារ បញ្ហាការដ្ឋាន បញ្ជូនសារ អគ្គបញ្ហាការដ្ឋាន
២៨-វសេនីយ៍ទោ	ជរ	គឹមយ៉េង	អត្តលេខ ០០៩០៨៥	នាយករង សាលាបញ្ជូនសារ បញ្ហាការដ្ឋាន បញ្ជូនសារ អគ្គបញ្ហាការដ្ឋាន
២៩-វសេនីយ៍ទោ	សួស	មីន	អត្តលេខ ០១០៦៩៣	នាយសេនាធិការរង បញ្ហាការដ្ឋានការពារអាកាស អគ្គបញ្ហាការដ្ឋាន
៣០-វសេនីយ៍ទោ	អ៊ុក	សុខេង	អត្តលេខ ០០៩២០៨	នាយសេនាធិការរង បញ្ហាការដ្ឋានការពារអាកាស អគ្គបញ្ហាការដ្ឋាន
៣១-វសេនីយ៍ទោ	សៅ	សេដ្ឋ	អត្តលេខ ០១៨១៨១	នាយរង ខុទ្ទកាល័យ បញ្ហាការដ្ឋានកងទ័ពជើងអាកាស
៣២-វសេនីយ៍ទោ	ឱន	ឡឿន	អត្តលេខ ០១៨២០១	នាយរង ខុទ្ទកាល័យ បញ្ហាការដ្ឋានកងទ័ពជើងអាកាស
៣៣-វសេនីយ៍ទោ	ឡឿន	សុផាន្ទិ	អត្តលេខ ០១៨២២៣	នាយរង ខុទ្ទកាល័យ បញ្ហាការដ្ឋានកងទ័ពជើងអាកាស
៣៤-វសេនីយ៍ទោ	នុត	ម៉ៅ	អត្តលេខ ០០២៤៨៧	នាយរង អធិការដ្ឋាន បញ្ហាការដ្ឋានកងទ័ពជើងអាកាស
៣៥-វសេនីយ៍ទោ	ម៉ែន	ច័ន្ទរិទ្ធ	អត្តលេខ ០១៨២៣៥	នាយរង អធិការដ្ឋាន បញ្ហាការដ្ឋានកងទ័ពជើងអាកាស
៣៦-វសេនីយ៍ទោ	ងក	សុខ	អត្តលេខ ០១៨២៧០	នាយ ឃ្លាំងសម្ភារៈបច្ចេកទេស ស្នងការដ្ឋានបច្ចេកទេស បញ្ហាការដ្ឋានកងទ័ពជើងអាកាស
៣៧-វសេនីយ៍ទោ	កុល	ច័ន្ទជល	អត្តលេខ ០០៩១៨៨	នាយរង រោងជាង ស្នងការដ្ឋានបច្ចេកទេស បញ្ហាការដ្ឋានកងទ័ពជើងអាកាស
៣៨-វសេនីយ៍ទោ	អ៊ុន	សិរ	អត្តលេខ ០០៩១៤៨	នាយករង សាលាហ្វឹកហ្វឺន ស្នងការដ្ឋានហ្វឹកហ្វឺន យោសនាព័ត៌មាន បញ្ហាការដ្ឋានកងទ័ពជើងអាកាស
៣៩-វសេនីយ៍ទោ	តូច	ម៉ីនឡឿន	អត្តលេខ ០១៨៣៣៥	នាយករង សាលាហ្វឹកហ្វឺន ស្នងការដ្ឋានហ្វឹកហ្វឺន យោសនាព័ត៌មាន បញ្ហាការដ្ឋានកងទ័ពជើងអាកាស

៤០-វរសេនីយ៍ទោ	ហេង រ៉ូម៉ានី	អត្តលេខ ០០២៤៨៤	មេបញ្ជាការរង កងហោះឧទ្ធស្ឋាគម្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៤១-វរសេនីយ៍ទោ	គួច មន្តមុនី	អត្តលេខ ០០៩១៦៨	មេបញ្ជាការរង កងហោះឧទ្ធស្ឋាគម្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៤២-វរសេនីយ៍ទោ	ប្រាក់ ចាន់ណា	អត្តលេខ ០៣៨០៥៩	វិស្វករតូម៉ាស៊ីនហ្សេត៩ កងហោះឧទ្ធស្ឋាគម្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៤៣-វរសេនីយ៍ទោ	ម៉ីន្ត សេដ្ឋា	អត្តលេខ ០១៨៣៤០	មេបញ្ជាការរង កងហោះដឹកជញ្ជូន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៤៤-វរសេនីយ៍ទោ	អ៊ុំច តុន្តិ	អត្តលេខ ០០៩១៥៤	មេបញ្ជាការរង មូលដ្ឋានពោធិចិនតុង បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៤៥-វរសេនីយ៍ទោ	ចាន់ សុថា	អត្តលេខ ០១៨២៦៧	មេបញ្ជាការរង មូលដ្ឋានពោធិចិនតុង បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៤៦-វរសេនីយ៍ទោ	ហ៊ាន់ លីគា	អត្តលេខ ០១៦១៩៣	អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ទីចាត់ការការងារព្រំដែន
៤៧-វរសេនីយ៍ទោ	ចៅ ឃឿង	អត្តលេខ ០១៦២២៥	អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ទីចាត់ការការងារព្រំដែន
៤៨-វរសេនីយ៍ទោ	ឈិន ខ្លា	អត្តលេខ ០០៣៥០៥	ប្រធានក្រុមការងារទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ច្រកអានសេ ទីចាត់ការការងារព្រំដែន
៤៩-វរសេនីយ៍ទោ	ណុម ឡុងឌី	អត្តលេខ ០៤៧៨៧៥	នាយការិយាល័យបុគ្គលិក សាលានាយទាហានសកម្ម
៥០-វរសេនីយ៍ទោ	ណង សុខ	អត្តលេខ ២៣១៥៩២	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥១-វរសេនីយ៍ទោ	អេង ឈាន	អត្តលេខ ០៧៣១៤១	នាយការិយាល័យបុគ្គលិក ទីចាត់ការចលនូប្បត្តម្ភ
៥២-វរសេនីយ៍ទោ	យង់ សេរី	អត្តលេខ ០១៦៧១១	នាយលេខាធិការដ្ឋាន ទីចាត់ការចលនូប្បត្តម្ភ
៥៣-វរសេនីយ៍ទោ	អ៊ុំម សម្បត្តិ	អត្តលេខ ០១៦៦២៦	នាយកសាលាបើកបរ ទីចាត់ការចលនូប្បត្តម្ភ
៥៤-វរសេនីយ៍ទោ	លុយ សោភា	អត្តលេខ ០៥៥៥៤៨	ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការឧទ្ធិកាល័យអគ្គបញ្ជាការដ្ឋាន
៥៥-វរសេនីយ៍ទោ	ហ៊ាន ពិសិដ្ឋ	អត្តលេខ ០៤៧០៤៨	ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការឧទ្ធិកាល័យ អគ្គបញ្ជាការដ្ឋាន
៥៦-វរសេនីយ៍ទោ	ហ៊ុន ម៉ាត់	អត្តលេខ ០១៨៥២៩	មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី
៥៧-វរសេនីយ៍ទោ	ឃឹម ណារិន្ទ	អត្តលេខ ០៦៩៨០១	មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ យោធាភូមិភាគទី៤
៥៨-វរសេនីយ៍ទោ	អេង យាន	អត្តលេខ ០២៩២២១	ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា

៥៩-វរសេនីយ៍ទោ	ឌី ស៊ីណាត	អត្តលេខ ០០៩១០១	នាយករិយាល័យបំប៉នកងរដ្ឋបាល: កងទ័ពជើងគោក
៦០-វរសេនីយ៍ទោ	យាង សាឡើង	អត្តលេខ ០០៨៧៥៥	ជំនួយការ ឯកឧត្តម ជា សារិន
៦១-វរសេនីយ៍ទោ	ឡឿង សុផល	អត្តលេខ ០១០២១៦	ជំនួយការ ឯកឧត្តម សំរិទ្ធ ហ៊ុន
៦២-វរសេនីយ៍ទោ	លឹម ធីតា	អត្តលេខ ០២៣៧៩៨	ជំនួយការ ឯកឧត្តម ជឹម សុខ
៦៣-វរសេនីយ៍ទោ	យុន យ៉ន	អត្តលេខ ០០៩១៥៨	នាយករិយាល័យទទួលបន្ទុកបច្ចេកទេស យន្តហោះ: Y-12 កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៦៤-វរសេនីយ៍ទោ	ធីន ឡា	អត្តលេខ ០០៥០៣១	នាយករិយាល័យទទួលបន្ទុករដ្ឋបាល កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៦៥-វរសេនីយ៍ទោ	លូ នាងហាវ	អត្តលេខ ០០៥០៣៣	នាយករិយាល័យទទួលបន្ទុកបច្ចេកទេសរថយន្ត កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៦៦-វរសេនីយ៍ទោ	គាន់ យុន	អត្តលេខ ០១២០០១	នាយករិយាល័យទទួលបន្ទុកបច្ចេកទេស យន្តហោះ: កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៦៧-វរសេនីយ៍ទោ	យ៉ែម គារា	អត្តលេខ ០២១៦៨៥	នាយករិយាល័យទទួលបន្ទុកបច្ចេកទេស តួ+ម៉ាស៊ីន យន្តហោះ:ស្លាប កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៦៨-វរសេនីយ៍ទោ	យុន សំណាង	អត្តលេខ ០២១៦៨៦	នាយករិយាល័យទទួលបន្ទុកបច្ចេកទេស អគ្គិសនី យន្តហោះ:ស្លាប កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៦៩-វរសេនីយ៍ទោ	ចាន់ គឹមហេង	អត្តលេខ ០២១៦៩០	នាយករិយាល័យទទួលបន្ទុកបច្ចេកទេស ឧទ្ធិកាគម្រក ECUREUIL កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៧០-វរសេនីយ៍ទោ	ខាន់ សុខា	អត្តលេខ ០២១៦៨៧	នាយករិយាល័យទទួលបន្ទុករោងជាង ជួសជុលយន្តហោះ: កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៧១-វរសេនីយ៍ទោ	តូច សុវណ្ណ	អត្តលេខ ០២១៧០១	នាយករិយាល័យទទួលបន្ទុកបច្ចេកទេស តួ+ម៉ាស៊ីន ឧទ្ធិកាគម្រក កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៧២-វរសេនីយ៍ទោ	ប្រាក់ ច័ន្ទផល្លី	អត្តលេខ ០២១៦៩៦	នាយករិយាល័យទទួលបន្ទុកបច្ចេកទេស អគ្គិសនី ឧទ្ធិកាគម្រក ECUREUIL កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៧៣-វរសេនីយ៍ទោ	ម៉ក់ តុធី	អត្តលេខ ០២១៧០៤	នាយករិយាល័យបច្ចេកទេសយន្តហោះ: AN24 កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៧៤-វរសេនីយ៍ទោ	នាង ចាន់គារា	អត្តលេខ ០២១៧០០	នាយករិយាល័យបច្ចេកទេសផ្ទៃដី កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៧៥-វរសេនីយ៍ទោ	សុខ សាន	អត្តលេខ ០៣៣១១៨	នាយករិយាល័យហិរញ្ញវត្ថុ កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៧៦-វរសេនីយ៍ទោ	ធន់ សិធីគុណ	អត្តលេខ ០២១៦៩៨	នាយករិយាល័យម៉ាស៊ីនយន្តហោះ: កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់
៧៧-វរសេនីយ៍ទោ	ធីន ចាន់	អត្តលេខ ០២១៦៨៩	នាយករិយាល័យទទួលបន្ទុកបច្ចេកទេស អគ្គិសនីយន្តហោះ: កងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់

៧៨-វរសេនីយ៍ទោ **នួន គួន** អត្តលេខ ០០១៥៩០ នាយរងអង្គការពារជាតិជាងជួសជុលចំរុះ
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

៧៩-វរសេនីយ៍ទោ **ប្រាក់ វណិក** អត្តលេខ ០៤៨២០០ ជំនួយការ ឯកឧត្តម នាយក នាយកដ្ឋានបុគ្គលិក
ខ-ឋានន្តរស័ក្តិវរណវិធាន

-វរនាវីទោ **ហាង សុទ្ធា** អត្តលេខ ០៤២៧៦៦ នាយសេនាធិការរង មូលដ្ឋានសមុទ្រ

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង
សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា **ជាតិ សាសនា ព្រះមហាក្សត្រ**
លេខ: ១០៤៣ សស(ក) ៧៧

អនុក្រឹត្យ
ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **ចរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- ១- លោកវរសេនីយ៍ទោ **អ៊ិន សុខ** អគ្គលេខ ០៤៨៤០
- ២- លោកវរសេនីយ៍ទោ **ហុន ត្រី** អគ្គលេខ ៣៦៧៩៧ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០២៤ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

សម្រេច

មាត្រា ១. បំពាក់ មេដាយសហមេត្រី ថ្នាក់ ធីបឋិទ្ឋ ជូនមន្ត្រីអង្គការ KOICA ចំនួន០៣រូប ដែលបានខិតខំយកចិត្តទុកដាក់ បំពេញការងារ និងជួយជ្រោមជ្រែងរកប្រភពថវិកា យកមកសាងសង់មន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម ចំណាយថវិកាសរុបចំនួន ៣.៥០០.០០០ ដុល្លារអាមេរិក ដូចមានរាយនាមខាងក្រោម ៖

- ១-Mr.LEE Sang Hyung MD, PHD Director , Department of External Affair & Development, SMG - SNU Boramae Medical Center
- ២-Ms.LEE Yoon Sang Representative of Nanum International
- ៣-Ms.MOON Young Kyu President of Hwa Shin

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៧៥ អនក្រ.បក ត.ត

អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង

មន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី **ឆ្លាង តិរិន** អគ្គលេខ ០៥០៤៤ ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដុចមាត្រា
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា **ជាតិ សាសនា ព្រះមហាក្សត្រ**
លេខ: ១០៧ អនក្រ.បក ព.ក

អនុក្រឹត្យ
ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិមន្ត្រី **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- | | | | | |
|----|---------------|---------------------|---------|-------|
| ១- | លោកវរសេនីយ៍ទោ | រឿង ចាន់សុផល | អគ្គលេខ | ០៩១៧ |
| ២- | លោកវរសេនីយ៍ទោ | សឿ រិថ្នី | អគ្គលេខ | ០១០១៨ |
| ៣- | លោកវរសេនីយ៍ទោ | ហ៊ុម សុឡី | អគ្គលេខ | ០១០៩១ |
| ៤- | លោកវរសេនីយ៍ទោ | ឆុន សុខា | អគ្គលេខ | ០១២១២ |
| ៥- | លោកវរសេនីយ៍ទោ | ខុន ផល្លា | អគ្គលេខ | ០១២១៤ |

- ៦- លោកវេជ្ជសេនីយ៍ទោ **វិវុទ ចាន់ឡុន** អគ្គលេខ ០១២៩៣
- ៧- លោកវេជ្ជសេនីយ៍ទោ **ណុយ ឌុន្ទី** អគ្គលេខ ០១៣០៦
- ៨- លោកវេជ្ជសេនីយ៍ទោ **ស៊ី និត** អគ្គលេខ ០៥២៤៤
- ៩- លោកវេជ្ជសេនីយ៍ទោ **ពត ចាន់នី** អគ្គលេខ ០៧០៤៨
- ១០- លោកវេជ្ជសេនីយ៍ទោ **មូល មូណា** អគ្គលេខ ០៧២៦៨ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - រដ្ឋមន្ត្រី ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤ អ.ព.រ.អនក ១១



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលក្ខន្តិកៈមន្ត្រី រាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០២/០១៥ ចុះថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០០២ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្ការ និង ការប្រយុទ្ធនឹងស្ថានភាពរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០០៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- យោងតាមសំណើរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

សម្រេច

មាត្រា ១: តែងតាំងលោក **គាត់ ម៉ែន** ជាជំនួយការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ។

- កង្វែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលយកយសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ទទួលយកបន្ទាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០២៧ អនក្រ.បក - ៧៧



អនុក្រឹត្យ

ស្តីពី

ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១:** បំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំនួន៨០កន្លែង(ប៉ែតសិប) ដល់ក្រសួងមហាផ្ទៃ សម្រាប់តម្រូវការ ចាំបាច់នៃការងារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
- មាត្រា ២:** ក្របខ័ណ្ឌបំពេញថ្មីនេះ ត្រូវបានទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗរបស់មន្ត្រីនគរបាលជាតិ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។
- មាត្រា ៣:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសវ័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសវ័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៧ អ.ស.រ.ក. ២១៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភិណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភិណ្ណ តាមលំដាប់ថ្នាក់ ចំនួន ០៤គ្រឿង ជូនសប្បុរសជន និងមន្ត្រីរាជការ ចំនួន ០៤រូប ដែលមានគុណបំណង ក្នុងការជួយកសាងអគារស្នាក់នៅ និងអគាររដ្ឋបាល របស់វរសេនា តូចកាំភ្លើងធំ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមុនីសារាភិណ្ណ ថ្នាក់ ដឹមដីឆ្មុ

- លោក **សុខ ហួង** សប្បុរសជន

ខ-មេដាយមុនីសារាភិណ្ណ ថ្នាក់ សេនា

១- លោក **ឡែង ចន្ទសារ** សប្បុរសជន

២- លោក **នេត និស្ស័យ** អគ្គិសនីកម្ពុជា

៣- លោក **ហាស ឃីន** សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៣០.សន.ជ



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសុវត្ថិភាព

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សេចក្តី

មាត្រា ១. - បំពាក់ វេជ្ជបញ្ជាសុវត្ថិភាព តាមលំដាប់ថ្នាក់ ចំនួន ០៣ គ្រឿង ជូនមន្ត្រីរាជការ ចំនួន ០៣ រូប ដែលមានគុណបំណាច់ក្នុងការជួយសង្គ្រោះស្នាក់នៅ និងអគាររដ្ឋបាល របស់វរសេនា តូចកាំភ្លើងធំ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសុវត្ថិភាព ថ្នាក់ ដំបូង

- ១- លោក សេង សុឡាឌី អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- ២- លោក អ៊ុន គុណតារក្ស អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

ខ-វេជ្ជបញ្ជាសុវត្ថិភាព ថ្នាក់ អនុប្រធាន

- លោក ម៉ុន សម្បត្តិ ប្រធានអង្គភាពលទ្ធកម្ម ក្រសួងពាណិជ្ជកម្ម

មាត្រា ២. - រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខ្លួនកាលបរិយសម្តេចនាយករដ្ឋមន្ត្រី
- ខ្លួនកាលបរិយសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៣១ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការផ្ទេរក្របខ័ណ្ឌ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើត ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: ផ្ទេរក្របខ័ណ្ឌ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ចំនួន ០២ រូប ពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅបម្រើ ការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលមានរាយនាមដូចខាងក្រោម៖

- ១- ឧត្តមសេនីយ៍ឯក **គឹម សោភ័ណ្ណ** អត្តលេខ ០០១២៣៧ មេបញ្ជាការរង កងពលតូចលេខ៧០ អគ្គបញ្ជាការដ្ឋាន
- ២- ឧត្តមសេនីយ៍ត្រី **គឹម សារី** អត្តលេខ ០១០៩៩៦ នាយទាហាន កងពលតូចលេខ៧០ អគ្គបញ្ជាការដ្ឋាន

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

១២.លោក វៀង ធីនហាយ NGUYEN THANH HAI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកៅស៊ូដុងភូ ក្រចេះ

១៣.លោក វិន ចុងធី HUYNH TRONG THUY ប្រធានក្រុមអគ្គនាយកក្រុមហ៊ុនកៅស៊ូដុងភូ ក្រចេះ

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានសហព័ន្ធសហជីពឯក
រាជកម្ពុជា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
លេខ: ១០០.៣.៣.៧៧.៧៧/៤៧

អនុក្រឹត្យ ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៩៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | | |
|-----|---------------|--------------|---------------------|---------------|
| ១- | លោកវរសេនីយ៍ទោ | ជី | សុខា | អគ្គលេខ ០១៨៩២ |
| ២- | លោកវរសេនីយ៍ទោ | ជួន | ហា | អគ្គលេខ ០២០៥៥ |
| ៣- | លោកវរសេនីយ៍ទោ | ជួន | ស៊ុន វ៉ាន់ថា | អគ្គលេខ ០២៣៨៩ |
| ៤- | លោកវរសេនីយ៍ទោ | វ៉ាន់ | គឹមឡេង | អគ្គលេខ ០២៤៥០ |
| ៥- | លោកវរសេនីយ៍ទោ | នេន | ម៉ីន រ៉ែន | អគ្គលេខ ០២៥៦៨ |
| ៦- | លោកវរសេនីយ៍ទោ | សុខ | ជូនណាល់ | អគ្គលេខ ០២៥៧៩ |
| ៧- | លោកវរសេនីយ៍ទោ | សុខ | ញ៉ូ | អគ្គលេខ ០២៦៨០ |
| ៨- | លោកវរសេនីយ៍ទោ | ស្វាយ | យឿន | អគ្គលេខ ០២៧១៤ |
| ៩- | លោកវរសេនីយ៍ទោ | គង់ | សារិន | អគ្គលេខ ០២៩៦៣ |
| ១០- | លោកវរសេនីយ៍ទោ | ស្រីម | សំរោត | អគ្គលេខ ០៣០៨៤ |
| ១១- | លោកវរសេនីយ៍ទោ | ហោ | ចុន្ទី | អគ្គលេខ ០៣០៨៧ |



១២-	លោកវេសេនីយ៍ទោ	ម៉ៅ	មករា	អគ្គលេខ ០៣១២៨
១៣-	លោកវេសេនីយ៍ទោ	ស៊ីម	ស៊ីផាន់ណា	អគ្គលេខ ០៣៩៩១
១៤-	លោកវេសេនីយ៍ទោ	អ៊ុយ	យ៉ុន	អគ្គលេខ ០៤១១៨
១៥-	លោកវេសេនីយ៍ទោ	ឡាយ	ចូន	អគ្គលេខ ០៤១៤៥
១៦-	លោកវេសេនីយ៍ទោ	ហ៊ី	ដូង	អគ្គលេខ ០៤៣០៨
១៧-	លោកវេសេនីយ៍ទោ	ចាន់	ណារិទ្ធ	អគ្គលេខ ០៤៤៨៩
១៨-	លោកវេសេនីយ៍ទោ	អ៊ុយ	ស្រី	អគ្គលេខ ០៦៦៦៨
១៩-	លោកវេសេនីយ៍ទោ	ម៉ុន	ចាន់ថា	អគ្គលេខ ០៧៦៣០
២០-	លោកវេសេនីយ៍ទោ	នេន	កុសល	អគ្គលេខ ០៨២៨៤
២១-	លោកវេសេនីយ៍ទោ	ម៉ែន	ចន្ទី	អគ្គលេខ ០៨៣១៦
២២-	លោកវេសេនីយ៍ទោ	ឡុង	ម៉េងសែ	អគ្គលេខ ០៨៨៣៧
២៣-	លោកវេសេនីយ៍ទោ	នយ	មូន	អគ្គលេខ ០៩៤៥៨
២៤-	លោកវេសេនីយ៍ទោ	ម៉ែន	ហេងទិត	អគ្គលេខ ១១១០៦
២៥-	លោកវេសេនីយ៍ទោ	សន	ចុត្តា	អគ្គលេខ ១១៤៨៥
២៦-	លោកវេសេនីយ៍ទោ	សុខ	ម៉ុននី	អគ្គលេខ ១២២៤៩
២៧-	លោកវេសេនីយ៍ទោ	កាណាល់	សូចន្ទ្យារា	អគ្គលេខ ១២៣២០
២៨-	លោកវេសេនីយ៍ទោ	សុខ	ហេង	អគ្គលេខ ១៦១៧៣
២៩-	លោកវេសេនីយ៍ទោ	ឈុន	ស៊ីណាត	អគ្គលេខ ១៧៧៣០
៣០-	លោកវេសេនីយ៍ទោ	ដូង	វិរកក្កី	អគ្គលេខ ៥៤៣៤៣
៣១-	លោកវេសេនីយ៍ទោ	ឡាយ	ណារិទ្ធ	អគ្គលេខ ៥៤៤១០
៣២-	លោកវេសេនីយ៍ទោ	ម៉ែន	តារា	អគ្គលេខ ៥៤៧៦៦
៣៣-	លោកវេសេនីយ៍ទោ	ព្រហ្ម	វិនិត	អគ្គលេខ ៥៥៧០២
៣៤-	លោកវេសេនីយ៍ទោ	អៀ	ចុត្តា	អគ្គលេខ ៦៥២១៧

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៣៤.រកត/១៥



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងឯកឧត្តមឧត្តមសេនីយ៍ឯក **ធិត សារ៉ាត់** អគ្គលេខ ០៨២២ ពីអនុប្រធាន បណ្ឌិតសភាគណនបាលកម្ពុជា ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដុចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៧ ៤ អនក្រ. ៥ ៤



អនុក្រឹត្យ

ស្តីពីការជូនមេធាវីសុខភាព

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងផែនការ

សម្រេច

មាត្រា ១. បំពាក់ មេធាវីសុខភាព ថ្នាក់សេនា ជូនមន្ត្រីរាជការ ចំនួន០២រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

១-លោក	សុក	គុសល	អគ្គនាយករង នៃវិទ្យាស្ថានជាតិស្ថិតិ
២-លោក	ឆ្លី	ម៉េងស៊ាង	អនុប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានជាតិស្ថិតិ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងផែនការ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០.៣៧.រកត/០៩៣.៥៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងផែនការ

សម្រេច

មាត្រា ១. បំពាក់ មេដាយមហាការងារ ជូនមន្ត្រីរាជការ ចំនួន០៣រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-លោក	ប៊ែន	សម្បត្ត	ប្រធានការិយាល័យនៃវិទ្យាស្ថានជាតិស្ថិតិ
២-លោក	ស៊ាន	វិទ្ធី	ប្រធានការិយាល័យនៃវិទ្យាស្ថានជាតិស្ថិតិ
៣-លោក	ត្រួត	សាវុធ	មន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងផែនការ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥

(Signature)



សម្តេចរដ្ឋមន្ត្រីប្រចាំរាជរដ្ឋាភិបាល ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៣៧.អនក្រ.បក - ៥៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាត៌ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១....បំពាក់ មេដាយមុនីសារាត៌ណ្ណ ថ្នាក់ ដំបូង ជូនអ្នកស្រី លី សុភាវី ដែលមានស្នាដៃល្អក្នុងការជួយកសាងវត្តមួយរ៉ាប់រងភាពមក្រោក និងវត្តបុប្ផាភិវឌ្ឍវណ្ណភាមកតិរ និងសមិទ្ធផលនានាជាច្រើនទៀត ស្ថិតនៅក្នុងឃុំគគីរស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

មាត្រា ២....រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសមិទ្ធផល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៣ អនក្រ.បក្ស - ៩៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១. បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន១៨រូប ដែលមានស្នាដៃល្អក្នុងការជួយកសាងសមិទ្ធផលនានា នៅក្នុងឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមាសការងារ

១-លោកស្រី	អ៊ុំក	ភិរុណ	សមាជិកក្រុមការងារចុះជួយឃុំគគីរ
២-លោកស្រី	ធីត្យ	ហ្វាន់ណេត	សមាជិកក្រុមការងារចុះជួយឃុំគគីរ
៣-លោក	ហែម	វិរៈស្នី	សមាជិកក្រុមការងារចុះជួយឃុំគគីរ
៤-លោក	អិល	សុខុម	នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំគគីរ

ខ-មេដាយប្រាក់ការងារ

១-លោក	ធីរិ	សុត្រី	សមាជិកក្រុមការងារចុះជួយឃុំគគីរ
២-លោក	ខាន់	វិរៈ	នាយកអនុវិទ្យាល័យ ប៊ុន រ៉ានី -ហ៊ុន សែន គគីរ
៣-លោក	ម៉េម	ស្រេង	នាយកសាលាបឋមសិក្សាប៊ុន រ៉ានី -ហ៊ុន សែន គគីរ
៤-លោក	គង់	សាខ	មន្ត្រីសាលាស្រុក
៥-លោក	សុស	កុសល់	មន្ត្រីសាលាស្រុក
៦-លោក	ហ្វូ	ចុន្ទី	គ្រូបង្រៀន
៧-លោក	ឯល	ចូន	

គ-មេដាយសំរិទ្ធិការងារ

១-លោក	ឈឹម	គឹមឈឿន	នាយករងសាលាបឋមសិក្សា ប៊ុន រ៉ានី -ហ៊ុន សែន
២-លោក	គង់	រ៉ឹម	គណៈកម្មការវត្តមយ៉ូរ៉ាប្បតារាមក្រោក
៣-លោក	សាឯម	ខន	គណៈកម្មការវត្តបុណ្យគិរីសុវណ្ណរាមគគីរ

៤-លោក	តាំង	អូស្ត្រាល	ហាកឹម
៥-លោក	កសិប	ស្លូវេន	ហាឡន
៦-លោក	ធរេក	សត្វា	នាយកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំគគីរ
៧-លោក	ម៉ូ	វ៉ាត	សមាជិកភូមិគគីរជើង

មាត្រា២... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសមិទ្ធផល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ...ស.ណ.ណ...ន.ស

ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីសម្រេច
ស្តីពី

កែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ សន/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចលេខ ១៥០សស ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម
- យោងតាមសំណូមពរការងារចាំបាច់

សម្រេច

ប្រការ ១.-

កែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលមានរាយនាមដូចខាងក្រោម ៖

១-ឯកឧត្តម	ឆៀង សុផាន់ណា	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	ប្រធាន
២-ឯកឧត្តម	ប៊ុន ម៉ាន់នី	អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌	អនុប្រធាន
៣-ឯកឧត្តម	ភឹម ជាតិ	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	អនុប្រធាន
៤-ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន		អគ្គស្នងការរងនគរបាលជាតិ	សមាជិក
៥-ឯកឧត្តមឧត្តមសេនីយ៍ឯក សរ សិទ្ធិ		ទីប្រឹក្សាក្រសួងមហាផ្ទៃ	សមាជិកអចិន្ត្រៃយ៍

៦-ឯកឧត្តមឧត្តមសេនីយ៍ឯក	ជា សុខេនី	អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច	សមាជិក
៧-ឯកឧត្តមឧត្តមសេនីយ៍ឯក	ឃុន សំបូរ	អគ្គនាយករងអន្តោប្រវេសន៍	សមាជិក
៨-ឯកឧត្តមឧត្តមសេនីយ៍ឯក	ស៊ិន សុផានី	មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស	សមាជិក
៩-ឯកឧត្តម	ឯមឃិន វារៈ	អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា	សមាជិក
១០-ឯកឧត្តម	គឹម ហាសសុខសីហា	អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំភ្លើងត្រួល	សមាជិក
១១-លោកឧត្តមសេនីយ៍ទោ	លឹម សុផាណារិន្ទិ	ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម	សមាជិក
១២-លោកឱសថការី	ហួត សេងផុច	អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល	សមាជិក
១៣-លោកឧត្តមសេនីយ៍ត្រី	ឡុង ស្រេង	អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច	សមាជិក
១៤-លោកវរសេនីយ៍ឯក	សុន ណារ៉ា	អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច	សមាជិក
១៥-លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត	សុខ សុផនោ	ជំនួយការក្រសួងមហាផ្ទៃ	សមាជិក

ប្រការ ២.-

តួនាទី ភារកិច្ច របស់សមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវអនុវត្តតាម សេចក្តីសម្រេចលេខ ១៥០ សសរ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ។

ប្រការ ៣.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៤.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តតាមសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- អន្លេងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០ នសរ



**សេចក្តីសម្រេច
ស្តីពី**

**ការតែងតាំងសមាសភាពជាក់ស្តែង
នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងជម្រកិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពី ការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម

សម្រេច

ប្រការ ១ .

តែងតាំងសមាសភាពជាក់ស្តែង នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដូចខាងក្រោម ៖

- | | | |
|------------------------------------|--|--------------------------|
| ១- ឯកឧត្តម វិម គានហោ | រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម | ប្រធាន |
| ២- ឯកឧត្តម ស័ក់ សេដ្ឋា | រដ្ឋលេខាធិការក្រសួងមហាផ្ទៃ | អនុប្រធាន |
| ៣- ឯកឧត្តម សុខុម ភក្ត្រមុនី | រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន | អនុប្រធាន |
| ៤- ឯកឧត្តម ម៉ិន ហ៊ុន | រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម | អនុប្រធាន
អចិន្ត្រៃយ៍ |
| ៥- ឯកឧត្តម ប្រា សុចិន្ដា | រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| ៦- ឯកឧត្តម ច័ន្ទី វិស្សក | រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | សមាជិក |

៧- ឯកឧត្តម ខៀវ មុត	រដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
៨- ឯកឧត្តម យុទ្ធ គុថង	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៩- ឯកឧត្តម ឯក សុខចាន់	រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១០- ឯកឧត្តម ឱន ធីណា	រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល	សមាជិក
១១- ឯកឧត្តម សួស គង់	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១២- ឯកឧត្តម ធីត ចន្ទា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៣- ឯកឧត្តម ម៉ែន សុផល	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
១៤- ឯកឧត្តម ហ៊ុន សំខែង	រដ្ឋលេខាធិការក្រសួងផែនការ	សមាជិក
១៥- ឯកឧត្តម ខុច ភឿន	រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១៦- ឯកឧត្តម អ៊ុន ភិរុន	រដ្ឋលេខាធិការក្រសួងសុខាភិបាល	សមាជិក
១៧- ឯកឧត្តម តេ ណារុន	អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា	សមាជិក

ប្រការ២.

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ៣.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងឯកឧត្តមដូចក្នុងប្រការ ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម-លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១១៤១ សហវ. ៧៧៦

ប្រកាស
ស្តីពី

ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានទាញដាក់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការ គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់
- បានឃើញសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់
- បានឃើញប្រកាសលេខ ៩៧០ សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទំព័រទី ១ នៃ ៣

សម្រេច

ប្រការ ១.-

អនុញ្ញាតឱ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។

សេវាសាធារណៈដែលផ្តល់ដោយអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំជាកម្រងសេវាសាធារណៈ ដែលមានរាយលម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសនេះ។

ប្រការ ២.-

អគ្គនាយកដ្ឋានពន្ធដារត្រូវផ្សព្វផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវស្តង់ដារសេវាក្នុងនោះរួមមាន ÷ តារាងកម្រងសេវាសាធារណៈ និងសំណុំឯកសារពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ។

អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្តឹងតវ៉ា ដែលអាចកើតមានឡើងដោយថាហេតុជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវជាដើម។

ប្រការ ៣.-

អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចប្រមូលចំណូល កត់ត្រាតាមដានប្រាក់ចំណូល និងរៀបចំឯកសារសម្រាប់ការកត់ត្រាឆ្លុះបញ្ចាំងក្នុងកិច្ចប្រតិបត្តិការចំណូលថវិកាជាតិ។

ប្រការ ៤.-

រាល់ការប្រមូលចំណូលជាសាច់ប្រាក់ ឬជាមូលប្បទានបំត្រពីកម្រៃសេវាសាធារណៈ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសនេះ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ និងសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៥.-

អគ្គនាយកដ្ឋានពន្ធដារត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការដែលមានលក្ខណៈជាច្រកចេញចូលតែមួយ នៅទីតាំងដែលបានកំណត់ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។



ទំព័រទី ២ នៃ ៣



ប្រការ ៦.-

អគ្គនាយកដ្ឋានពន្ធដារត្រូវធ្វើរបាយការណ៍ស្ថានភាព ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ជូនរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ ខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។ របាយការណ៍នេះ ត្រូវចម្លងជូនអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដើម្បីតាមដានការអនុវត្តចំណូល។

ប្រការ ៧.-

កម្រងសេវាសាធារណៈ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសនេះ អាចកែប្រែបាន តាមការចាំបាច់តាមរយៈប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៨.-

ប្រកាសលេខ ៩៧០ សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជា និរាករណ៍។

ប្រការ ៩.-

អគ្គលេខាធិការ នាយកខុទ្ទកាល័យ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយក ប្រធាននាយកដ្ឋាន និង ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥

រដ្ឋមន្ត្រី




បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - អាជ្ញាធរសវនកម្មជាតិ
 - អង្គភាពប្រឆាំងអំពើពុករលួយ
 - សាលារាជធានី ខេត្ត
- «ដើម្បីជូនជ្រាប»
- ដូចប្រការ ៩ «ដើម្បីមុខការ»
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

(Handwritten mark)

តារាងសម្រាប់ការបញ្ជូនប្រាក់ប្រកាន់សេវា ១៧០២ សហគមន៍ ចំនួន ១៧ ខែ ឆ្នាំ ២០១៥
ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
១	សេវាចុះបញ្ជីពន្ធដារតាមរបបស្វ័យប្រកាស - វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អ.ត.ប) - ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ - ប័ណ្ណពន្ធប៉ាតង់	៤០០ ០០០ រៀល		
២	សេវាចុះបញ្ជីពន្ធដារតាមរបបម៉ៅការ - ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ - ប័ណ្ណពន្ធប៉ាតង់	២០ ០០០ រៀល	- ៧-១០ថ្ងៃ (នៅរដ្ឋបាលសារពើពន្ធ)	គ្មានកាលកំណត់ រហូតបិទសហគ្រាស
៣	សេវាធ្វើបច្ចុប្បន្នភាពព័ត៌មានតាមរបបស្វ័យប្រកាស - វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អ.ត.ប) - ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ - ប័ណ្ណពន្ធប៉ាតង់	២០០ ០០០ រៀល	(តាមរយៈប្រព័ន្ធអេឡិចត្រូនិច)	
៤	សេវាធ្វើបច្ចុប្បន្នភាពព័ត៌មានតាមរបបម៉ៅការ - ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ - ប័ណ្ណពន្ធប៉ាតង់	១០ ០០០ រៀល		


ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
៥	លក់តែម្សៅអាករ ÷ -បិទលើកញ្ចប់បារី (ក្នុងមួយសន្លឹក) -បិទលើកេសស្រា ស្រាបៀរ ឬកេសផ្ទះគ្មានជាតិស្ករ (ក្នុងមួយសន្លឹក)	៥០ រៀល ១០០ រៀល	ភ្លាមៗ	ប្រើប្រាស់តែមួយដង
៦	សេវាទទួលលិខិតប្រកាសពន្ធប្រចាំខែក្នុងរបបស្វ័យប្រកាស - ពន្ធលើប្រាក់បៀវត្ស - ពន្ធកាត់ទុក - អាករលើតម្លៃបន្ថែម - ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ/អាករពិសេសលើទំនិញ និងសេវា មួយចំនួន/អាករលើការស្នាក់នៅ/អាករសម្រាប់បំភ្លឺសាធារណៈ/ និង ពន្ធអាករផ្សេងៗទៀត	០ រៀល	១ថ្ងៃ (លើបង់ប្រាក់នៅធនាគាររួច)	១ខែ
៧	សេវាទទួលលិខិតប្រកាសពន្ធប្រចាំឆ្នាំក្នុងរបបស្វ័យប្រកាស - ពន្ធលើប្រាក់ចំណេញ - ពន្ធព័ន្ធនៃ	០ រៀល	១ថ្ងៃ (លើបង់ប្រាក់នៅធនាគាររួច) ១ថ្ងៃ ៣-៧ថ្ងៃ	១ឆ្នាំ



ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
៨	សេវាទទួលលិខិតប្រកាសពន្ធក្នុងរបបម៉ៅការ - អាករលើផលរបរ - ពន្ធលើប្រាក់ចំណេញ - ពន្ធប៉ាតង់	០ រៀល	១ ថ្ងៃ	៣-៦-១២ខែ
៩	ពន្ធលើអចលនទ្រព្យ	០ រៀល	ភ្លាមៗ	១ឆ្នាំ
១០	ពន្ធលើឈ្នួលផ្ទះ និងដី	០ រៀល	ភ្លាមៗ	តាមកិច្ចសន្យា
១១	ពន្ធលើដីធ្លីមិនបានប្រើប្រាស់	០ រៀល	១-២ ថ្ងៃ	១ឆ្នាំ
១២	ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ	០ រៀល	ភ្លាមៗ	១ឆ្នាំ
១៣	ពន្ធតែមប្រើ (ផ្អាកផ្សាយពាណិជ្ជកម្ម/ផ្អាកយីហោ)	០ រៀល	ភ្លាមៗ	១ឆ្នាំ
១៤	ពន្ធសត្តុឃាត	០ រៀល	ភ្លាមៗ	១ខែ
១៥	អាករលើការស្នាក់នៅ «របបម៉ៅការ»	០ រៀល	ភ្លាមៗ	១ខែ
១៦	អាករបំភ្លឺសាធារណៈ «របបម៉ៅការ»	០ រៀល	ភ្លាមៗ	១ខែ
១៧	ពន្ធប្រចាំប្រតិបត្តិការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំពោះ - ផ្ទេរអចលនទ្រព្យមិនស្ថិតក្រោមរូបភាពជាប្រទានកម្ម ឬជាសន្តតិកម្ម - ផ្ទេរអចលនទ្រព្យដែលមានតម្លៃចាប់ពី ១០០លានរៀល ឬ មានប្រាក់ពន្ធចាប់ពី ៤លានរៀល ឡើងទៅ	៤០០ ០០០ រៀល	៤-៨ ថ្ងៃ	១ខែ



ទំព័រទី ៣ នៃ ៥

ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
១៨	ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំពោះ - ផ្ទេរអចលនទ្រព្យក្រោមរូបភាពជាប្រទានកម្ម ឬជាសន្តតិកម្ម - ផ្ទេរអចលនទ្រព្យដែលមានតម្លៃក្រោម ១០០លានរៀល ឬ មានប្រាក់ពន្ធក្រោម ៤លានរៀល	០ រៀល	៤-៨ថ្ងៃ	
១៩	ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានជំនិះគ្រប់ប្រភេទ	០ រៀល	២-៥ថ្ងៃ	
២០	ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន	០ រៀល	៤-៨ថ្ងៃ	
២១	កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់វិការដ្ឋ	០ រៀល	១-៣ថ្ងៃ	
២២	ពន្ធប្រថាប់ត្រាលើឯកសារមានលក្ខណៈគតិយុត្តិ - លិខិតស្តីពីការបង្កើតក្រុមហ៊ុន - លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា - និងលិខិតស្តីពីការបិទក្រុមហ៊ុន	០ រៀល	១-៣ថ្ងៃ (បន្ទាប់ពីលទ្ធផលសវនកម្ម)	
២៣	សេវាបញ្ជាក់កាតព្វកិច្ចសារពើពន្ធ	០ រៀល	៤-៨ថ្ងៃ (បន្ទាប់ពីលទ្ធផលសវនកម្ម)	
២៤	សេវាប្រឹក្សាអំពីនីតិវិធីសារពើពន្ធ	០ រៀល	ភ្លាមៗ	

ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
២៥	សេវាផ្តល់ប័ណ្ណបង់ពន្ធ ÷ - ពន្ធលើមធ្យោបាយជីកជំរុញ និងយានជំនិះគ្រប់ប្រភេទ - ពន្ធលើអចលនទ្រព្យ	៥ ០០០ រៀល ៥ ០០០ រៀល	ក្នុងពេលប្រកាសបង់ពន្ធ	អចិន្ត្រៃយ៍
២៦	សេវាបង់ថ្លៃសិក្សាវគ្គភ្នាក់ងារសេវាកម្មពន្ធដារនៅសាលាជាតិពន្ធដារ	១ ០០០ ០០០ រៀល	ពេលដាក់ពាក្យ	ប្រើប្រាស់តែមួយដង
២៧	សេវាផ្តល់សិទ្ធិប្រឡងនៅសាលាជាតិពន្ធដារ (សិក្ខាកាមឆ្នងកាត់ វគ្គបណ្តុះបណ្តាលនៅសាលាជាតិពន្ធដារ) - ប្រឡងលើកទី១ និងទី២ - ប្រឡងចាប់ពីលើកទី៣ ឡើងទៅ	៨០ ០០០ រៀល ១០០ ០០០ រៀល	ពេលដាក់ពាក្យ ពេលដាក់ពាក្យ	ប្រើប្រាស់តែមួយដង ប្រើប្រាស់តែមួយដង
២៨	សេវាផ្តល់សិទ្ធិប្រឡងនៅសាលាជាតិពន្ធដារ (សិក្ខាកាមមិនបានឆ្លងវគ្គ បណ្តុះបណ្តាលនៅសាលាជាតិពន្ធដារ)	៥០០ ០០០ រៀល	ពេលដាក់ពាក្យ	ប្រើប្រាស់តែមួយដង

កំណត់សម្គាល់៖ ចំពោះសេវា " លក់តែម្តងប្រើអាករ សម្រាប់បិទលើកញ្ចប់បារី" ដែលមានតម្លៃ ៥០ រៀល ក្នុងមួយសន្លឹក និងចាប់អនុវត្តនៅពេលដែលសន្លឹកតែម្តងប្រើប្រភេទថ្មីនេះ ត្រូវបានបោះពុម្ពរួច និងមានការសម្រេចឱ្យប្រើប្រាស់ជាផ្លូវការ។ ក្នុងករណីមិនទាន់មានការសម្រេចឱ្យប្រើប្រាស់សន្លឹកតែម្តងប្រើប្រភេទថ្មីនោះ ត្រូវបន្តប្រើប្រាស់សន្លឹកតែម្តងប្រើប្រភេទចាស់ ដែលមានតម្លៃ ៤,២ រៀល ក្នុងមួយសន្លឹក។





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១១៤៧ សហវ. ២៧

ប្រកាស
ស្តីពី

ការផ្តល់រង្វាន់លើកទឹកចិត្តលើការប្រមូលចំណូលពីសេវាសាធារណៈ

ដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញប្រកាសលេខ ១១៤៧ សហវ.ប្រក ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទំព័រទី ១ នៃ ៤

សម្រេច

ប្រការ ១.-

ត្រូវបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ សម្រាប់ឧបត្ថម្ភជូនមន្ត្រីដែលបំពេញភារកិច្ចផ្ទាល់ និងមន្ត្រីផ្សេងៗទៀត លើការបម្រើសេវាសាធារណៈ ព្រមទាំងសម្រាប់ពង្រឹងយន្តការប្រមូលចំណូល។

ប្រការ ២.-

អនុញ្ញាតឱ្យអគ្គនាយកដ្ឋានពន្ធដារ កាត់ទុកជាមុននូវចំណែកប្រាក់រង្វាន់ ដោយដកយកពីប្រាក់ចំណូលដែលប្រមូលបាន ពីការផ្តល់សេវាសាធារណៈ ដូចបានកំណត់ដោយប្រកាសលេខ ~~១១៤៦~~ ^{១១៤៦} សហវ.ប្រក ចុះថ្ងៃទី ~~១៥~~ ^{១៥} ខែ ~~កញ្ញា~~ ^{តុលា} ឆ្នាំ ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការកាត់ទុកជាមុននូវចំណែកប្រាក់រង្វាន់នេះ ត្រូវបានចាត់ទុកថាថវិកាជាតិបានបើកផ្តល់ជាប្រាក់បុរេប្រទាន សម្រាប់ការចំណាយដូចបានកំណត់នៅក្នុងប្រការ ១ នៃប្រកាសនេះ។ ប្រាក់រង្វាន់ដែលអនុញ្ញាតឱ្យកាត់ទុកជាមុននេះ រួមមានចំណែកប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានពន្ធដារ និងចំណែកប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។

ប្រការ ៣.-

ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអគ្គនាយកដ្ឋានពន្ធដារ(អ.ព.ដ) និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ(អ.ទ.ច) ត្រូវបានកំណត់ជាសមាមាត្រភាគរយធៀបទៅនឹងប្រាក់ចំណូលដែលប្រមូលបាន និងត្រូវបានបែងចែក ដូចខាងក្រោម ៖

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	អ.ព.ដ	អ.ទ.ច
១	សេវាចុះបញ្ជីពន្ធដារតាមរបបស្វ័យប្រកាស	៣០%	៦៩%	១%
២	សេវាចុះបញ្ជីពន្ធដារតាមរបបម៉ៅការ	៣០%	៦៩%	១%
៣	សេវាធ្វើបច្ចុប្បន្នភាពព័ត៌មានតាមរបបស្វ័យប្រកាស	៣០%	៦៩%	១%
៤	សេវាធ្វើបច្ចុប្បន្នភាពព័ត៌មានតាមរបបម៉ៅការ	៣០%	៦៩%	១%
៥	លក់សន្លឹកតែមប្រើអាករ បិទលើកញ្ចប់បារី និងបិទលើកេសស្រាស្រាបៀរ ឬកេសភេសជ្ជៈគ្មានជាតិស៊ុរ	៣០%	៦៩%	១%
៦	ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ	៣០%	៦៩%	១%
៧	សេវាផ្តល់ប័ណ្ណបង់ពន្ធ	១០%	៨៩%	១%

Handwritten initials

Handwritten mark

៨	សេវាបង់ថ្លៃសិក្សាវគ្គភ្នាក់ងារសេវាកម្មពន្ធដារនៅសាលាជាតិពន្ធដារ	០%	៩៩%	១%
៩	សេវាផ្តល់សិទ្ធិប្រឡងនៅសាលាជាតិពន្ធដារ (សិក្ខាកាមឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅសាលាជាតិពន្ធដារ)	០%	៩៩%	១%
១០	សេវាផ្តល់សិទ្ធិប្រឡងនៅសាលាជាតិពន្ធដារ (សិក្ខាកាមមិនបានឆ្លងវគ្គបណ្តុះបណ្តាលនៅសាលាជាតិពន្ធដារ)	០%	៩៩%	១%

ប្រការ ៤.-

អគ្គនាយកដ្ឋានពន្ធដារត្រូវគ្រោងចំណូល និងចំណាយដែលជាកម្មវត្ថុសម្រាប់ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត នៅក្នុងគម្រោងចំណូល និងចំណាយនៃថវិកាប្រចាំឆ្នាំរបស់ខ្លួន។

រាល់ប្រតិបត្តិការនៃចំណូល និងចំណាយទាំងនេះ ត្រូវកត់ត្រាឆ្លុះបញ្ចាំងក្នុងថវិកាជាតិ។ ឥណទានដែលបានគ្រោងសម្រាប់ការចំណាយលើប្រាក់រង្វាន់នេះ ជាកម្មវត្ថុនៃការធ្វើអាណត្តិបើកប្រាក់ ដើម្បីទូទាត់ជាមួយចំនួនទឹកប្រាក់ដែលចាត់ទុកថាបានបុរេប្រទាន(រង្វាន់ដែលបានកាត់ទុក) ពីចំណូលថវិកាជាតិ។

ប្រការ ៥.-

ការទូទាត់រង្វាន់លើកទឹកចិត្ត ត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម ÷

- ក. ផ្នែកចំណូល : អគ្គនាយកដ្ឋានពន្ធដារត្រូវធ្វើ និងបញ្ជូនសំណើសុំកាត់ត្រាចំណូល និងសលាកបំត្រចំណូលថវិកាជាតិនូវចំនួនទឹកប្រាក់ដែលបានបុរេប្រទាន មកអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ស្ថានភាពស្តីពីការអនុវត្តចំណូល, តារាងសម្រង់សលាកបំត្រចំណូលថវិកាជាតិ និងប័ណ្ណបង់ប្រាក់, តារាងស្តីពីការគណនាប្រាក់រង្វាន់ និងរបាយការណ៍ស្តីពីការបែងចែកប្រាក់រង្វាន់ដែលបានបើកផ្តល់កន្លងមក។ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធត្រូវចេញលិខិតពិនិត្យបញ្ជាក់លើចំនួនទឹកប្រាក់ដែលបានចុះក្នុងសលាកបំត្រចំណូលថវិកាជាតិ។
- ខ. ផ្នែកចំណាយ : អគ្គនាយកដ្ឋានពន្ធដារត្រូវធ្វើសំណើសុំទូទាត់ចំណាយប្រាក់រង្វាន់លើកទឹកចិត្ត និងធ្វើអាណត្តិបើកប្រាក់ ដោយចុះចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់បុរេប្រទានដែលបានចុះក្នុងសលាកបំត្រចំណូលថវិកាជាតិ។

ប្រការ ៦.-

ការបើកផ្តល់ប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវអនុលោមតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ។

Handwritten signature

ទំព័រទី ៣ នៃ ៤

Handwritten mark

ប្រការ ៧._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៨._

អគ្គលេខាធិការ នាយកខុទ្ទកាល័យ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយក ប្រធាននាយកដ្ឋាន និង ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

រដ្ឋមន្ត្រី *HK*

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



អគ្គនាយក **អូន ព័ន្ធមុនីរ័ត្ន**

- កន្លែងទទួល ÷
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - អាជ្ញាធរសវនកម្មជាតិ
 - អង្គភាពប្រឆាំងអំពើពុករលួយ
 - សាលារាជធានី ខេត្ត
- « ដើម្បីជូនជ្រាប »
- ដូចប្រការ ៨ « ដើម្បីមុខការ »
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

Handwritten mark



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ...នា.៤៧...ឧស.កម.ក្រ.សក.០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិត និងផ្គត់ផ្គង់ម៉ូតូ របស់ក្រុមហ៊ុន អិស អិច ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អិស អិច (N.C.X CO., LTD.) តំណាងដោយ លោក ខាន់រេត ភៀស្រីពានាន បង្កើតរោងចក្រ ផលិត និងផ្គត់ផ្គង់ម៉ូតូ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងបឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល **ម៉ូតូ (HONDA)** លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code **៣០៩១**



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ឆ្លាតឈ្មោះរោងចក្រ ៖ " រោងចក្រផលិត និងផ្គត់ផ្គង់ម៉ូតូ N.C.X CO., LTD."

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten signature)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



សាត សាមី

- ឧបនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- "ដើម្បីជូនជ្រាប"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ...*Handwritten signature*...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋប្រវត្តិ រដ្ឋប្រវត្តិក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៤ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៤ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តី ពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ជុង ហាវ ហ្គារមេន ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥។

ស រ ៀ ប ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជុង ហាវ ហ្គារមេន (CHOUNG HAO GARMENT CO., LTD) តំណាងដោយ លោកស្រី WANG JIANBO បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិជំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ន្លឹកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ដុង ហាវ ហ្គាមេន"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការគ្រប់ គ្រងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចរកសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។


ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៤៣៣ ឧប.កខ.ប្រក. ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ដុង ហាវ ហ្គាមេន ត្រូវចាត់ ទុកជានិរាករណ៍ ។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



សាត សាមី

- ឧប្បទាន**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនគ្រាប់"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៧១២...ឧស.កក.ក្រ.អ.ក-០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តី ពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ ផលិតសំបកកំប៉ុងពីអាលុយមីញ៉ូម របស់ក្រុមហ៊ុន ក្រោន បេវែរដេ ខេនស៍ (ខេមបូឌា) លីមីតធីត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។

ស ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ក្រោន បេវែរដេ ខេនស៍ (ខេមបូឌា) លីមីតធីត (CROWN BEVERAGE CANS (CAMBODIA) LIMITED.) តំណាងដោយ លោក SALAERTS JOZEF បង្កើតរោងចក្រ ផលិតសំបកកំប៉ុងពីអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល **លេខគូដល់ណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**
សំបកកំប៉ុង (ពីអាលុយមីញ៉ូម) **២៥៩៩**

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាតឈ្មោះរោងចក្រ៖ " រោងចក្រផលិតសំបកកំប៉ុងភេសជ្ជៈ ក្រោន បេវេអេដ ខេនស៍ (ខេមបូឌា) លីមីតធីត"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។


ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៥៤៩ ឧប.កខ.ប្រក. ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រផលិតសំបកប៉ង់ពីអាលុយមីញ៉ូម របស់ក្រុមហ៊ុន ក្រោនបេវេអេដ ខេនស៍ (ខេមបូឌា) លីមីតធីត ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



សាត សាមី

- ឧបទ្វេន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - “ដើម្បីជូនជ្រាប”
 - ដុចប្រការ១៥ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម - និវេសន៍កម្ពុជា
Ministry of Industry & Handicraft

លេខ : ៣៧១ ខណ្ឌ គណៈកម្មាធិការ ភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តី ពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន លាន ភ្នំបូល ថេកស្តាយ (ខេមបូឌា) ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន លាន ភ្នំបូល ថេកស្តាយ (ខេមបូឌា) (LEAN GLOBAL TEXTILE (CAMBO- DIA) CO., LTD.) តំណាងដោយ លោក TAN WEE GIAP បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev-4 Code
សម្លៀកបំពាក់	១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ លាន ភ្នំបូល ថេកស្ថាយ (ខេមបូឌា) "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចរកសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៦១៦ ឧប.កខ.ប្រក. ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន លាន ភ្នំបូល ថេកស្ថាយ (ខេមបូឌា) ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



សាត សាមី

- ឧបករណ៍:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនដោយ"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣០២/២០១៥

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋប្រវត្តិ រដ្ឋប្រវត្តិក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ ខាអំបោះ របស់ក្រុមហ៊ុន ជី.វ៉ាយ.ស៊ី.ស៊ី ស្រេង ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥។

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជី.វ៉ាយ.ស៊ី.ស៊ី ស្រេង (G.Y.C.C THREAD CO., LTD.) តំណាងដោយ លោក CAO, MINGJING បង្កើតរោងចក្រខាអំបោះ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងអុជ សង្កាត់តាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល: លេខកូដបំណាច់រដ្ឋាភិបាលក្រសួងឧស្សាហកម្ម ISIC Rev.4 Code
អំបោះ: ១៣១១



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ " រោងចក្រខាវអំបោះ ជី.វ៉ាយ.ស៊ី.ស៊ី ស្រេង"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ០២៧៦ ឧស.កឧ.ប្រក.១០ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រខារអំបោះ របស់ក្រុមហ៊ុន ជី.វ៉ាយ.ស៊ី.ស៊ី ស្រេង ត្រូវចាត់ទុកជា និរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ឧ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សាមី

- បទដ្ឋាន**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៧៧ អនក្រ.បក ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ធីអិលស៊ីស៊ីប៊ី ហ្គាមិន (ខេមបូឌា) ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ធីអិលស៊ីស៊ីប៊ី ហ្គាមិន (ខេមបូឌា) (TLCCB GARMENT (CAMBODIA) CO., LTD) តំណាងដោយ លោកស្រី CHIANG LEE, SHU-MIN បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឈ្មោះដំលិតផល
សម្លៀកបំពាក់

លេខកូដបំណាត់ថ្នាក់ឧស្សាហកម្ម ISIC-Rev.4 Code
១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រកាត់ដេរសម្លៀកបំពាក់ ធីអិលស៊ីស៊ីប៊ី ហ្គាមិន (ខេមបូឌា)”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៧៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។


ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

អនុរដ្ឋលេខាធិការ



ហាន សុភា

- បង្គន់ជំនួយ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងកាងសាង និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
Ministry of National Assembly-Senate Relations and Inspection

លេខ : ០៦៩/១៥ ម.រ.ព.អ.ប.ក

ប្រកាស
ស្តីពី

ការកែសម្រួលឈ្មោះនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអធិការកិច្ច និងការកំណត់វិស័យក្នុងការធ្វើអធិការកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការកែតំបន់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- បានឃើញអនុក្រឹត្យលេខ ០៣អនក្រ.បក ចុះថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- យោងតាមការចាំបាច់។

សម្រេច

ប្រការ ១ .-

ត្រូវបានកែសម្រួលឈ្មោះនាយកដ្ឋានចំនួន០៣(បី) ចំណុះអគ្គនាយកដ្ឋានអធិការកិច្ច ដូចខាង ក្រោម៖

- ១- នាយកដ្ឋានអធិការកិច្ច ទៅជា នាយកដ្ឋានអធិការកិច្ចទី ១
- ២- នាយកដ្ឋានទំនាក់ទំនងជាមួយអធិការកិច្ចតាមបណ្តាស្ថាប័ន ទៅជា នាយកដ្ឋានអធិការកិច្ចទី ២
- ៣- នាយកដ្ឋានវិវាទកម្ម ទៅជា នាយកដ្ឋានអធិការកិច្ចទី ៣។

ប្រការ ២ .-

ត្រូវបានកំណត់ និងបែងចែក វិស័យក្នុងការធ្វើអធិការកិច្ចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនូវ ឈ្មោះក្រសួង ស្ថាប័ន អង្គភាពក្រោមឱវាទ ឱ្យនាយកដ្ឋានអធិការកិច្ចទាំង០៣(បី)ចំណុះ

១ ៥



អគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដូចខាងក្រោម៖

ក- នាយកដ្ឋានអធិការកិច្ចទី ១

មានភារកិច្ចធ្វើអធិការកិច្ចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបណ្តាក្រសួង ស្ថាប័ន អង្គការក្រោមឱវាទ ស្ថិតក្នុងវិស័យសេដ្ឋកិច្ច រួមមាន៖

- ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ២. ក្រសួងពាណិជ្ជកម្ម
- ៣. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៤. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ៥. ក្រសួងរ៉ែ និងថាមពល
- ៦. ក្រសួងទេសចរណ៍
- ៧. ក្រសួងសាធារណការ និងដឹកជញ្ជូន
- ៨. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ៩. ក្រសួងអភិវឌ្ឍន៍ជនបទ
- ១០. ក្រសួងធនធានទឹក និងឧតុនិយម
- ១១. ក្រសួងការពារជាតិ
- ១២. គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ មន្ទីរ និងអង្គការ ស្ថិតក្នុងវិស័យនេះ។

ខ- នាយកដ្ឋានអធិការកិច្ចទី ២

មានភារកិច្ចធ្វើអធិការកិច្ចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបណ្តាក្រសួង ស្ថាប័ន អង្គការក្រោមឱវាទ ស្ថិតក្នុងវិស័យរដ្ឋបាលទូទៅ រួមមាន៖

- ១. ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងស្ថាប័នក្រោមឱវាទ
- ២. ក្រសួងមហាផ្ទៃ
- ៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- ៤. ក្រសួងផែនការ
- ៥. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ៦. ក្រសួងបរិស្ថាន
- ៧. ក្រសួងយុត្តិធម៌
- ៨. ក្រសួងមុខងារសាធារណៈ
- ៩. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ១០. អង្គការប្រឆាំងអំពើពុករលួយ
- ១១. គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ មន្ទីរ និងអង្គការ ស្ថិតក្នុងវិស័យនេះ។



គ- នាយកដ្ឋានអធិការកិច្ចទី ៣

មានភារកិច្ចធ្វើអធិការកិច្ចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបណ្តាក្រសួង ស្ថាប័ន អង្គការក្រោមឱវាទ ស្ថិតក្នុងវិស័យសង្គមកិច្ច រួមមាន៖

១. ក្រសួងអប់រំ យុវជន និងកីឡា
២. ក្រសួងសុខាភិបាល
៣. ក្រសួងព័ត៌មាន
៤. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
៦. ក្រសួងធម្មការ និងសាសនា
៧. ក្រសួងកិច្ចការនារី
៨. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៩. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
១០. គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ មន្ទីរ និងអង្គការ ស្ថិតក្នុងវិស័យនេះ។

ប្រការ ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤ .-

នាយកខុទ្ទកាល័យ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ អគ្គនាយក នៃអគ្គនាយកដ្ឋាន អធិការកិច្ច អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា គ្រប់ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត ត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ, ថ្ងៃ ៣០ ខែ កញ្ញា ឆ្នាំ ២០១៥

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច



ម៉ែន សំអេន

កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- គ្រប់ក្រសួង ស្ថាប័ន
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- រាជកិច្ច
- ដូចប្រការ ៤
- ឯកសារ-កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៤៦៩ ពណ.ចបត

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៤

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ជំរាបមក

លោក WENG, JUNG-LUNG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **ខេមបូឌាន តែ-ខេម**

អេហ្វ្រិមីហ្សានេស ឌីវេឡុបម៉ិន

អាសយដ្ឋាន: លេខ ១៦២ ផ្លូវលេខ ៥៦៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កម្មវត្ថុ: ករណីសុំបង្កើនដើមទុន និងតំកល់ទុកលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន **ខេមបូឌាន តែ-ខេម អេហ្វ្រិមីហ្សានេស ឌីវេឡុបម៉ិន** CAMBODIAN TAI-CAM AGRIBUSINESS DEVELOPMENT Co., Ltd.

- យោង :**
- សំណើរបស់ក្រុមហ៊ុន ចុះថ្ងៃទី ២៤ - ១២ - ២០១៤
 - កំណត់ហេតុអង្គប្រជុំ និងសេចក្តីសម្រេចសម្រេចសម្រេចសម្រេច ចុះថ្ងៃទី ២៣ - ១២ - ២០១៤
 - លក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន ចុះហត្ថលេខា ថ្ងៃទី ២៣ - ១២ - ២០១៤
 - សេចក្តីប្រកាសស្តីពីការកែប្រែលក្ខន្តិកៈក្រុមហ៊ុនក្នុងព្រឹត្តិប័ត្រពាណិជ្ជកម្មលេខ ៥២៣ ចេញផ្សាយថ្ងៃទី ១៥ - ០១ - ២០១៥

តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជំរាបលោកថា: ក្រសួងពាណិជ្ជកម្មទទួលបានចុះបញ្ជីនូវការបង្កើនដើមទុន និងតំកល់ទុកលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន **ខេមបូឌាន តែ-ខេម អេហ្វ្រិមីហ្សានេស ឌីវេឡុបម៉ិន** CAMBODIAN TAI-CAM AGRIBUSINESS DEVELOPMENT Co., Ltd. ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ Co.១០៩០ KH/២០១៤ ចុះថ្ងៃទី ០២-០៤-២០១៤ ទៅតាមចំណុចដូចមានចែងក្នុងលិខិតស្នើនិងយោងខាងលើគឺ:

- ការបង្កើនដើមទុនចុះបញ្ជីពាណិជ្ជកម្ម:
 - ដើមទុនចាស់ : ២០.០០០.០០០ រៀល
 - ដើមទុនថ្មី : ២៤.០០០.០០០.០០០ រៀល
- ការបែងចែកភាគហ៊ុនចំនួន ១.០០០ ភាគហ៊ុន ដែល១ភាគហ៊ុនមានតំលៃ ២៤.០០០.០០០ រៀល។
- សមាសភាពសមាជិកហ៊ុន និងការកាន់កាប់ភាគហ៊ុនថ្មី:
 - លោក WENG, JUNG-LUNG (សញ្ជាតិ: ចិន) កាន់កាប់ភាគហ៊ុនចំនួន ៤៩០ ភាគហ៊ុន
 - លោក ស៊ីម សិធីស័ក (សញ្ជាតិ: ខ្មែរ) កាន់កាប់ភាគហ៊ុនចំនួន ៥១០ ភាគហ៊ុន



ប៉ុន្តែក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ប្រសិនបើមានការតវ៉ាណាមួយទាក់ទងនឹង
ការបង្កើនដើមទុនរបស់ក្រុមហ៊ុននេះ។

អាស្រ័យហេតុនេះ សូមលោកជ្រាប និងអនុវត្តស្របទៅតាមច្បាប់ជាធរមាន ។ ៩

ជ. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៧៩

ចម្លងជូន:

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងសុខាភិបាល
- ក្រសួងទេសចរណ៍
- ក្រសួងព័ត៌មាន
- ក្រសួងបរិស្ថាន
- ក្រសួងអប់រំយុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- អគ្គនាយកដ្ឋានពន្ធដារ
- សាលារាជធានីភ្នំពេញ
- មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ - មុខការ -
- ឯកសារ - កាលប្បវត្តិ

១.ស.រ



ហ៊ុន ម៉ាណែត



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៤៩៧ ពណ.ចបត

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយ ត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ក្រោមអត្តលេខ Co.០១៥៤KH/២០១៥ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈច្បាប់ គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅ ដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម:

- ១- នាមករណ៍របស់ក្រុមហ៊ុន : **ដូស៊ី បេវេរីវែប**
DOSHI BEVERAGE Co., Ltd.
- មានទ្រង់ទ្រាយជា : សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត
- ២- អភិបាលក្រុមហ៊ុន : **លោក អ៊ុន ឆ្រី**
- ៣- ដើមទុនក្រុមហ៊ុន : ២០.០០០.០០០ រៀល
- ៤- ទីស្នាក់ការក្រុមហ៊ុន : ភូមិភ្នំព័ទ្ធ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
- ៥- កម្មវត្ថុអាជីវកម្ម :
 - ពាណិជ្ជកម្ម : ទិញ លក់ ផ្លាស់ប្តូរទំនិញ នីហរណែ អាហារណែទំនិញគ្រប់ប្រភេទ
 - នាំចូលឱសថ សម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទ
 - ការជួលដាក់ឃ្នាំងនូវធនលិចផល ទំនិញគ្រប់ប្រភេទ - ការជួលដុលសម្ភារៈទំនិញគ្រប់ប្រភេទ
 - ទិញ លក់ ជួល បញ្ជាមូលនិធិពាណិជ្ជកម្ម - ទិញ លក់ ជួល ដីធ្លី ផ្ទះសំបែង
 - ប្តូរប្រាក់ កែច្នៃ ទិញ លក់គ្រឿងអលង្ការ
 - មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
 - បើកសាលារៀន
 - ភ្នាក់ងារពាណិជ្ជកម្ម - តំណាងពាណិជ្ជកម្ម
 - សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
 - សេវាការងារជូនអតិថិជនធ្វើក្នុងនិងក្រៅប្រទេស
 - សេវាផ្សាយពាណិជ្ជកម្ម
 - បោះពុម្ពផ្សាយ
 - ផលិតខ្សែភាពយន្តវីដេអូ CD
 - ដឹកជញ្ជូន : ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស - សេវាបញ្ជូន និងប្រើប្រាស់ទំនិញ
 - សេវាយកកម្រៃដើមសាលីការដឹកជញ្ជូន
 - សាងសង់ ជួសជុល អគារ ស្ពាន ថ្នល់ និងសេវាផ្គត់ផ្គង់សម្ភារៈសាងសង់



-ទេសចរណ៍ : សណ្ឋាគារ គោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
-វិនិយោគលើវិស័យកសិកម្ម : ដាំដំណាំ ចិញ្ចឹមសត្វ ។

៦- ចិរវេលា : ៩៩ ឆ្នាំ

រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកតំកល់ប្រតិទិនប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាព
របស់ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខ
ជំនាញទាំងនោះ និងសុំការអនុញ្ញាតបើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសមស្របទៅតាមច្បាប់ជាធរមាន ។

៧. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



អ៊ុំ ប្រិយា

បង្គោលដុន

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងបរិស្ថាន
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងទេសចរណ៍
- ក្រសួងសុខាភិបាល
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម
- អគ្គនាយកដ្ឋានពន្ធដារ
- សាលាខេត្តសៀមរាប
- មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប " មុខការ "

ឃ.សវ - ឯកសារ - កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៤៩៥ ពណ.ចបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៤

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ជំរាបអម

លោក GORUR JAGANNATHA LAXMANA RAGHAVAN អភិបាលក្រុមហ៊ុន **យូនី-ម៉ាត អេហ្វធី ស៊ីលូសិន សេនធី**

អាសយដ្ឋាន : ភូមិអូរតាគាំ២ សង្កាត់ទួលគោក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

កម្មវត្ថុ : ករណីសុំបង្កើតសាខាក្រុមហ៊ុន **យូនី-ម៉ាត អេហ្វធី ស៊ីលូសិន សេនធី**

យោង : -សំណើរបស់ក្រុមហ៊ុន ចុះថ្ងៃទី ២២-១២-២០១៤

-សេចក្តីសម្រេចរបស់ក្រុមហ៊ុន ចុះថ្ងៃទី ២២-១២-២០១៤

តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជំរាបលោកជ្រាបថា : ក្រសួងពាណិជ្ជកម្មទទួលបានចុះបញ្ជីនូវការបង្កើតសាខាក្រុមហ៊ុន **យូនី-ម៉ាត អេហ្វធី ស៊ីលូសិន សេនធី** UNI-MART AGRI SOLUTION CENTER Co., Ltd. ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ Co. ១២៤០E/២០១៤ ចុះថ្ងៃទី ២១-០៤-២០១៤ មួយកន្លែង :

- ១-នាមករណ៍របស់សាខា : **សាខាក្រុមហ៊ុន យូនី-ម៉ាត អេហ្វធី ស៊ីលូសិន សេនធី**
Branch of UNI-MART AGRI SOLUTION CENTER Co., Ltd.
- ២-នាយកសាខា : លោក NISHANT KAUSHIK " តតិយជន "
- ៣-ទីស្នាក់ការសាខា : ផ្លូវជាតិលេខ ៧ ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
- ៤-កម្មវត្ថុអាជីវកម្ម : -លក់ និងចែកចាយ ពូជពោត ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈបរិក្ខារកសិកម្ម ។

ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតបើកទីតាំងស្នាក់ការរបស់សាខា ពីអាជ្ញាធរដែនដី ។
អាស្រ័យហេតុនេះ សូមលោកជ្រាប និងអនុវត្តតាមការសម្រេច ។M✓

ជ.រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



កុយ សុខាណិ

- ចម្លងជូន :**
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រសួងអប់រំ យុវជន និងកីឡា
 - ក្រសួងសុខាភិបាល
 - ក្រសួងទេសចរណ៍ -ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
 - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសាធារណការ និងដឹកជញ្ជូន
 - រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
 - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
 - សាលារដ្ឋកំពង់ចាម
 - មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម - មុខការ -
 - ក.ស.ន -ឯកសារ - កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

លេខ ០៤៩៦ ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ជំរាបមក

លោក **ជានារ៉ា** ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **ឃេស ផ្សារ ខូ អិលធីឌី**

អាសយដ្ឋាន : លេខ ២១៣ ផ្លូវលេខ ១៣៩ ភូមិ៣ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

កម្មវត្ថុ : ករណីសុំបង្កើតសាខាក្រុមហ៊ុន **ឃេស ផ្សារ ខូ អិលធីឌី** CASH POINT Co., Ltd.

យោង : -សំណើរបស់ក្រុមហ៊ុន ចុះថ្ងៃទី ២៦-១២-២០១៤

-សេចក្តីសម្រេចរបស់ក្រុមហ៊ុន ចុះថ្ងៃទី ២៦-១២-២០១៤

តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជំរាបលោកជ្រាបថា : ក្រសួងពាណិជ្ជកម្មទទួលបានបញ្ជីនូវការបង្កើតសាខាក្រុមហ៊ុន **ឃេស ផ្សារ ខូ អិលធីឌី** CASH POINT Co., Ltd. ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ Co. ២៣៣៣KH/២០១៤ ចុះថ្ងៃទី ២៣-០៧-២០១៤ មួយកន្លែង :

- ១-នាមករណ៍របស់សាខា : **សាខាក្រុមហ៊ុន ឃេស ផ្សារ ខូ អិលធីឌី** “ ក្រុងសិរីសោភ័ណ ”
Branch of CASH POINT Co., Ltd. “ Sereysophoan City ”
- ២-នាយកសាខា : លោក **សៀ គីរីរាជ** នាយក
លោកស្រី **ជានារ៉ា** “គតិយជន” នាយករង
- ៣-ទីស្នាក់ការសាខា : លេខ ១៩១Eo ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
- ៤-កម្មវត្ថុអាជីវកម្ម : -ទិញលក់ដូល បញ្ជាមូលនិធិពាណិជ្ជកម្ម-ទិញ លក់ ដូលដីធ្លី ផ្ទះសំបែង
-ប្តូរប្រាក់ កែច្នៃ ទិញ លក់ គ្រឿងអលង្ការ ។

ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតបើកទីតាំងស្នាក់ការរបស់សាខា ពីអាជ្ញាធរដែនដី ។

អាស្រ័យហេតុនេះ សូមលោកជ្រាប និងអនុវត្តតាមការសម្រេច ។

ជ.រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

រដ្ឋលេខាធិការ



បង្គាប់ជូន :

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងសុខាភិបាល-ក្រសួងទេសចរណ៍
- ក្រសួងព័ត៌មាន-ធនាគារជាតិ នៃកម្ពុជា
- ក្រសួងអប់រំយុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងសាធារណៈការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល-ក្រសួងបរិស្ថាន
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- អគ្គនាយកដ្ឋានពន្ធដារ-អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- សាលាខេត្តបន្ទាយមានជ័យ
- មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ -មុខការ-



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៤៩៧ ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ជំរាបអក

លោក JOHN BRINDEN ប្រធានក្រុមប្រឹក្សាភិបាលនៃ **ធនាគារ អេស៊ីលីដា ភីអិលស៊ី**
អាសយដ្ឋាន : អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កម្មវត្ថុ : ករណីសុំបង្កើតសាខា **ធនាគារ អេស៊ីលីដា ភីអិលស៊ី** ACLEDA Bank Plc.

- យោង** : -សំណើរបស់ធនាគារលេខ ធអក ៣៧៥១/១៤ ចុះថ្ងៃទី ១៥-១២-២០១៤
 - សេចក្តីសម្រេចរបស់ធនាគារលេខ ធអក ១៥៣៩/១៤ ចុះថ្ងៃទី ២៩-០៥-២០១៤
 - អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខ ធ ០៦-១៣/០១/០១/០១ ចុះថ្ងៃទី ១៨-០៣-២០១៤
- របស់ធនាគារជាតិនៃកម្ពុជា


តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជំរាបលោកជ្រាបថា : ក្រសួងពាណិជ្ជកម្មទទួលបានបញ្ជីនូវការ
បង្កើតសាខា **ធនាគារ អេស៊ីលីដា ភីអិលស៊ី** ACLEDA Bank Plc. ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោម
លេខ Co. ៥១៨៥KH/២០០០ ចុះថ្ងៃទី ០៥-០៦-២០០០ មួយកន្លែង :

- ១-នាមករណ៍របស់សាខា : **ធនាគារ អេស៊ីលីដា ភីអិលស៊ី " សាខាស្រុកជ័យសែន - ឃុំស្អាង "**
ACLEDA Bank Plc." Chey Saen District Branch -S'ang Commune "
 - ២-នាយកសាខា : លោក **ថោង សាយ** " គតិយជន "
 - ៣-ទីស្នាក់ការសាខា : ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ។
 - ៤-កម្មវត្ថុអាជីវកម្ម : -ប្រតិបត្តិការធនាគារ ។
- ធនាគារត្រូវសុំការអនុញ្ញាតបើកទីតាំងស្នាក់ការរបស់សាខា ពីអាជ្ញាធរដែនដី ។
អាស្រ័យហេតុនេះ សូមលោកជ្រាប និងអនុវត្តតាមការសម្របសម្រួល ។ ✓

ជ.រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

បង្គាប់ជូន :

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ធនាគារជាតិ នៃកម្ពុជា
 - អគ្គនាយកដ្ឋានពន្ធដារ
 - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកម្ម
 - សាលាខេត្តព្រះវិហារ
 - មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ - មុខការ
- ក.ស.ន-ឯកសារ - កាលប្បវត្តិ



កុយ សុំដាវី